

Sao Không Đợi Chờ Nh



Mục lục

<u>Chương 1</u>	
<u>Chương 2</u>	
<u>Chương 3</u>	
<u>Chương 4</u>	
<u>Chương 5</u>	
<u>Chương 6</u>	
<u>Chương 7</u>	
<u>Chương 8</u>	
<u>Chương 9</u>	
<u>Chương 10</u>	

ĐÔI KHÔNG CHỜ ĐỢI NHAU

Đèo Ttm
www.ttv-ebook.com

Chương 1

Đến

-Đ/ Ng/

Đến

-Đến

Đến

Đến

Đến

-Đến

Đến

- 9m

10m 10m 10m

m

- 9m

10m

- 9m

10m 10m

- 9m 10m

- 9m

10m 10m 10m

9m

- 9m 10m 10m

- 9m 10m 10m

9m

10m 10m 10m

10m 10m 10m

10m 10m 10m

10m 10m 10m

10m

10m 10m

- 9m 10m

- 9m 10m 10m

10m 10m

10m 10m

~~Đ~~

— à

~~Đ~~

— à

~~Đ~~

~~Đ~~

~~Đ~~

~~Đ~~

~~Đ~~

~~Đ~~

~~Đ~~

~~Đ~~

~~Đ~~

~~Đ~~

~~Đ~~

~~Đ~~

~~Đ~~

~~Đ~~

~~Đ~~

~~Đ~~

~~Đ~~

~~Đ~~

.in

.

~~ស្រុកបាត់ដំបង~~
រាជធានី

~~ស្រុកបាត់ដំបង~~

~~ឧត្តរ~~

~~ក~~

ស្រុកបាត់ដំបង

~~ស្រុកបាត់ដំបង~~

~~ឧត្តរ~~

ស្រុកបាត់ដំបង
ឧត្តរ

ស្រុកបាត់ដំបង

ស្រុកបាត់ដំបង
ស្រុកបាត់ដំបង
ស្រុកបាត់ដំបង

ស្រុកបាត់ដំបង

~~ស្រុកបាត់ដំបង~~
ឧត្តរ

ស្រុកបាត់ដំបង

~~ស្រុកបាត់ដំបង~~
ស្រុកបាត់ដំបង
ឧត្តរ

ស្រុកបាត់ដំបង
ស្រុកបាត់ដំបង
ស្រុកបាត់ដំបង

ព្រះវិស្ណុ
ព្រះវិស្ណុ
ព្រះវិស្ណុ

- ព្រះវិស្ណុ

ព្រះវិស្ណុ

- ព្រះវិស្ណុ
ព្រះវិស្ណុ

ព្រះវិស្ណុ

- ព្រះវិស្ណុ
ព្រះវិស្ណុ
ព្រះវិស្ណុ

ព្រះវិស្ណុ
ព្រះវិស្ណុ
ព្រះវិស្ណុ

- ព្រះវិស្ណុ

ព្រះវិស្ណុ

- ព្រះវិស្ណុ
ព្រះវិស្ណុ

ព្រះវិស្ណុ

- ព្រះវិស្ណុ
ព្រះវិស្ណុ

ព្រះវិស្ណុ

- ព្រះវិស្ណុ
ព្រះវិស្ណុ

-~~អង្គ~~

-~~ក្រសួង~~

ក្រសួងកសិកម្ម
រុក្ខាប្រមាញ់
និងនេសាទ
ព្រៃ ទឹកស្រទាប់
និងសត្វលាស់
ជើង

-~~គណៈ~~

ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

-~~ក្រសួង~~

ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ
ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ
ក្រសួង

ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ
ក្រសួង

ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ

ក្រសួង

-~~ក្រសួង~~

ក្រុងស្រីរាជ

- ក្រុងស្រីរាជ

ស្រីរាជ

ក្រុងស្រីរាជ

ក្រុងស្រីរាជ

ក្រុងស្រីរាជ

ក្រុងស្រីរាជ

ក្រុង

- ក្រុងស្រីរាជ

ក្រុង

ក្រុង

- ក្រុងស្រីរាជ

ក្រុងស្រីរាជ

ក្រុង

- ក្រុង

- ក្រុងស្រីរាជ

- ក្រុងស្រីរាជ

- ក្រុង

ក្រុងស្រីរាជ

- ក្រុងស្រីរាជ

ក្រុង

- ក្រុង

ឃ្លា

-អ្នកប្រឹក្សា

៨

អ្នកប្រឹក្សា

អ្នកប្រឹក្សា

អ្នកប្រឹក្សា

អ្នកប្រឹក្សា

អ្នកប្រឹក្សា

អ្នកប្រឹក្សា

អ្នកប្រឹក្សា

-អ្នកប្រឹក្សា

អ្នកប្រឹក្សា

អ្នកប្រឹក្សា

អ្នកប្រឹក្សា

អ្នកប្រឹក្សា

អ្នកប្រឹក្សា

-អ្នកប្រឹក្សា

អ្នកប្រឹក្សា

អ្នកប្រឹក្សា

-អ្នកប្រឹក្សា

-អ្នកប្រឹក្សា

-អ្នកប្រឹក្សា

អ្នកប្រឹក្សា

អ្នកប្រឹក្សា

-អ្នកប្រឹក្សា

-~~Đảng Cộng Sản~~

-~~Đảng Dân Chủ~~

-~~Đảng Nhân Dân~~

-~~Đảng Xã Hội~~

~~Đảng Cộng Sản Việt Nam~~

-Đ

~~Đảng Cộng Sản Việt Nam~~, ~~Đảng Dân Chủ~~
~~Đảng Nhân Dân~~

Đ/ i

-~~Đảng Dân Chủ~~

~~Đảng Nhân Dân~~

-~~Đảng Xã Hội~~

-Đ ~~Đảng Cộng Sản Việt Nam~~, ~~Đảng Dân Chủ~~

~~Đảng Cộng Sản Việt Nam~~
~~Đảng Nhân Dân~~

~~Đảng Cộng Sản Việt Nam~~
~~Đảng Nhân Dân~~

~~Đảng Dân Chủ~~

~~Đảng Nhân Dân~~

~~Đảng Xã Hội~~

~~Đảng Cộng Sản Việt Nam~~

ဝဲၤပံၤပံၤ
ဝဲၤပံၤပံၤ
ဝဲၤပံၤပံၤ

-ဝဲၤပံၤပံၤ

ဝဲၤပံၤပံၤ
ဝဲၤပံၤပံၤ

-ဝဲၤပံၤပံၤ
ဝဲၤပံၤပံၤ

ဝဲၤပံၤပံၤ
ဝဲၤပံၤပံၤ

-ဝဲၤပံၤပံၤ

ဝဲၤပံၤပံၤ

-ဝဲၤပံၤပံၤ

ဝဲၤပံၤပံၤ
ဝဲၤပံၤပံၤ

-ဝဲၤပံၤပံၤ

ဝဲၤပံၤပံၤ

-ဝဲၤပံၤပံၤ
ဝဲၤပံၤပံၤ

-ဝဲၤပံၤပံၤ

-ဝဲၤပံၤပံၤ
ဝဲၤပံၤပံၤ

ဝဲၤပံၤပံၤ

ia

-~~၁၂၅၂၁၂၅~~
၁၂၅

၁၆

၁၂၅

၁၂၅၂၁၂၅

-~~၁၂၅၂၁၂၅~~
၁၂၅၂၁၂၅
၁၂၅၂၁၂၅
၁၂၅၂၁၂၅

၁၆

၁

၁၂၅

-~~၁၂၅၂၁၂၅~~
၁၂၅၂၁၂၅

၁၆

-၁

၁၂၅ ၁၂၅၂၁၂၅
၁၂၅၂၁၂၅

-~~၁၂၅၂၁၂၅~~
၁၂၅

-၁၂၅
၁၂၅

၁၂၅

၁၂၅

-~~၁၂၅၂၁၂၅~~
၁

-၁၂၅

၁၂၅ ၁၂၅၂၁၂၅
၁၂၅

-၁၂၅ ၁၂၅

၁၂၅ ၁၂၅ ၁၂၅
၁၂၅ ၁၂၅ ၁၂၅
၁၂၅ ၁၂၅ ၁၂၅

-~~၁၀၅~~

-~~၁၁~~

~~၁၂၀၀၀၀/~~

i၅

~~၁၂၀၀၀၀/၁၀၀~~

VjV i၀၅

-၁၂ ၁၁၂

~~၁၂၀၀၀/~~

ia

~~၁၂၀၀၀~~

~~၁၂၀၀၀၀~~

၀၅

~~၁၂/~~

i၀၂

~~၁၂၀၀၀၀~~

~~၁၂~~

-၁၂

,၁၂၀၀၀

~~၁၂၀၀~~

-~~၁၂၀~~

-၁၂/

i၀၁၂/

i၀၁၂

~~၁၂၀၀၀၀၀၀~~

~~၁၂၀၀၀~~

~~၁၂၀၀၀~~

-၁၂

~~၁၂၀၀၀~~

-၁၂

~~၁၀၀၀၀၀~~

၁၀

~~၁၀၀၀၀၀၀~~

၁၀

၁၀၀၀

~~၁၀၀၀~~

~~၁၀၀၀၀၀၀~~

၁၀

၁၀

~~၁၀၀~~

၁၀/ ၁၀၀၀

၁၀၀၀

၁၀

~~၁၀~~

၁၀

~~၁၀၀၀၀၀၀~~

၁၀၀၀

၁၀၀၀

၁၀

၁၀/ ၁၀၀၀

~~၁၀၀၀~~

၁၀

ស្រែកស្រែក/ បុរេបុរាណ

i ២

ស្រែកស្រែក/ ស្រែកស្រែក/ ស្រែកស្រែក/ ស្រែកស្រែក/ ស្រែក

-ស្រែកស្រែក

ស្រែក

-ស្រែកស្រែក

ស្រែក/ i ២

-ស្រែកស្រែក/ ស្រែក

-ស្រែកស្រែក/

i ៥

-ស្រែកស្រែក

-ស្រែក

-ស្រែកស្រែក/ ស្រែកស្រែក

-ស្រែកស្រែក

ស្រែក/ ស្រែកស្រែក/ ស្រែកស្រែក/ ស្រែក

ស្រែក/ ស្រែកស្រែក/ ស្រែកស្រែក/ ស្រែក

i ៥

ប្រែប្រួលទៅក្នុង
ប្រព័ន្ធប្រព័ន្ធប្រព័ន្ធ
ប្រព័ន្ធប្រព័ន្ធប្រព័ន្ធ
ប្រព័ន្ធប្រព័ន្ធប្រព័ន្ធ
ប្រព័ន្ធប្រព័ន្ធប្រព័ន្ធ
ប្រព័ន្ធប្រព័ន្ធប្រព័ន្ធ
ប្រព័ន្ធប្រព័ន្ធប្រព័ន្ធ
ប្រព័ន្ធប្រព័ន្ធប្រព័ន្ធ

-ប្រព័ន្ធប្រព័ន្ធ
ប្រព័ន្ធ

ប្រព័ន្ធប្រព័ន្ធ
ប្រព័ន្ធ

ប្រព័ន្ធប្រព័ន្ធ

-ប្រព័ន្ធប្រព័ន្ធ
ប្រព័ន្ធប្រព័ន្ធ

ប្រព័ន្ធប្រព័ន្ធ/
ប្រព័ន្ធប្រព័ន្ធ
ប្រព័ន្ធ, ប្រព័ន្ធ

i ឆ្នាំ

ប្រព័ន្ធប្រព័ន្ធ
ប្រព័ន្ធប្រព័ន្ធ
ប្រព័ន្ធប្រព័ន្ធ

-ប្រព័ន្ធ

ប្រព័ន្ធ

-ប្រព័ន្ធ

-ប្រព័ន្ធប្រព័ន្ធ

~~အိတ်ကွဲအိတ်ကွဲ~~

ကွဲကွဲ

အိတ်

~~အိတ်ကွဲအိတ်ကွဲ~~

အိတ်ကွဲအိတ်ကွဲ

အိတ်ကွဲအိတ်ကွဲ

ကွဲ

အိတ်

~~အိတ်ကွဲအိတ်ကွဲ~~

အိတ်ကွဲအိတ်ကွဲ

ကွဲ

— အိတ်ကွဲ

~~အိတ်ကွဲ~~

အိတ်

~~အိတ်ကွဲ~~

~~အိတ်ကွဲ~~

အိတ်ကွဲ

~~အိတ်ကွဲ~~

အိတ်

~~အိတ်ကွဲ~~

ကွဲ

အိတ်

~~အိတ်ကွဲ~~

~~အိတ်ကွဲ~~

-~~ស្រី~~ស្រី

-~~ស្រី~~ស្រី

៦

-~~ស្រី~~ស្រី

-~~ស្រី~~ស្រី

-~~ស្រី~~ស្រី

ស្រី

-~~ស្រី~~ស្រី

-~~ស្រី~~ស្រី

-~~ស្រី~~ស្រី

-~~ស្រី~~ស្រី

-~~ស្រី~~ស្រី

ស្រី

ស្រី

-~~ស្រី~~ស្រី

-~~ស្រី~~ស្រី

-~~ស្រី~~ស្រី

-~~ស្រី~~ស្រី

ស្រី

-~~ស្រី~~ស្រី

-~~ស្រី~~ស្រី

-~~ស្រី~~ស្រី

, ១

Đã

-~~Đã~~

Đã

-~~Đã~~

Đã

Đã

-~~Đã~~

-~~Đã~~

Đã

Đã

Đã

Đã

-~~Đã~~

Đã

-~~Đã~~

Đã

Đã

-~~Đã~~

Đã

-~~Đã~~

-~~Đã~~

Đã

Đã

Đã

.T Đã

~~Đang chờ~~
đ

~~Đã~~

~~Đang~~

~~Đã~~

~~Đang chờ~~

~~Đang chờ~~

~~Đang chờ~~

~~Đang chờ~~

~~Đang chờ~~

~~Đang chờ~~

~~Đang chờ~~

~~Đang~~

, đang

SẮC KHÔNG CHỜ ĐỢI NHAU

Đào Tím
www.ttv-ebook.com

Chương 2

Ông , ông
không thể

Ông ông
ông ông
ông ông
ông ông
ông ông

ông ông

ông ông

ông ông

ông ông

ông ông

ông ông , ông

ông ông

ông ông

ông ông
ông ông
ông ông
ông ông

-~~am~~

~~am~~
~~am~~
~~am~~

~~am~~

-~~am~~

~~am~~

-~~am~~

-~~am~~

-~~am~~

-~~am~~

-~~am~~

~~am~~
~~am~~
~~am~~

~~am~~
~~am~~
~~am~~
~~am~~
~~am~~
~~am~~

-~~am~~

~~am~~
~~am~~
~~am~~

-~~am~~

~~am~~

~~Đảng Cộng Sản~~
đảng

~~Đảng Cộng Sản~~
đảng

~~Đảng Cộng Sản~~

~~Đảng Cộng Sản~~

~~Đảng Cộng Sản~~

~~Đảng~~

~~Đảng Cộng Sản~~
đảng

, 19

~~Đảng Cộng Sản~~

~~Đảng Cộng Sản~~
đảng

. 99

~~Đảng Cộng Sản~~
đ

~~Đảng Cộng Sản~~

~~Đảng Cộng Sản~~
đảng cộng sản
đảng cộng

~~Đảng Cộng Sản~~
đ

~~Đảng~~

~~Đảng Cộng Sản~~
đảng cộng sản

គេ

ឲ្យ

- ឲ្យយក

→ ឲ្យយក

- ឲ្យយក

ឲ្យ

, ឲ្យយក

→ ឲ្យយក

→ ឲ្យយក

ឲ្យយក

→ ឲ្យយក

- ឲ្យយក

ឲ្យយក

- ឲ្យយក

ឲ្យយក

- ឲ្យយក

- ឲ្យយក

ឲ្យយក

ឲ្យយក

ឲ្យយក

ឲ្យយក

ឲ្យយក

ឲ្យយក

~~Đã có 1000~~
~~Đã có 1000~~
~~Đã có 1000~~

, và

~~Đã có 1000~~
~~Đã có 1000~~
~~Đã có 1000~~
đm

~~Đã có 1000~~
đm

~~Đã có 1000~~
đm

~~Đã có 1000~~

~~Đã có 1000~~

~~Đã có 1000~~

~~Đã có 1000~~

~~Đã có 1000~~
~~Đã có 1000~~
~~Đã có 1000~~
~~Đã có 1000~~
~~Đã có 1000~~
~~Đã có 1000~~

~~Đã có 1000~~

~~Đã có 1000~~

~~Đã có 1000~~

~~Đã có 1000~~

~~Đã có 1000~~

- ၀၀၀၀၀၀
၀၀၀၀၀၀

- ၀၀

၀၀၀

- ၀၀၀၀၀၀၀၀
၀၀၀၀၀၀၀၀

၀၀၀၀

- ၀/

၀၀၀

- ၀၀၀

၀၀၀၀၀၀၀
၀၀၀၀၀၀၀
၀၀၀၀၀၀၀
၀၀၀၀၀၀၀
၀၀၀၀၀၀၀
၀၀၀၀၀၀

၀၀၀၀၀၀၀
၀၀၀၀၀၀
၀၀၀၀၀၀၀
၀၀၀၀၀

၀၀၀၀၀၀
၀၀၀၀၀၀
၀၀၀၀၀၀
၀

၀၀၀၀၀၀
၀၀၀၀၀၀

ឱ្យ

ឱ្យក្រីក្រ

ឱ្យដំបូង
ឱ្យដំបូង
ឱ្យដំបូង

ឱ្យដំបូង
ឱ្យដំបូង
ឱ្យដំបូង
ឱ្យដំបូង

ឱ្យដំបូង

ឱ្យដំបូង
ឱ្យដំបូង

ឱ្យដំបូង
ឱ្យដំបូង
ឱ្យដំបូង
ឱ្យដំបូង
ឱ្យដំបូង

ឱ្យដំបូង
ឱ្យដំបូង
ឱ្យដំបូង

ឱ្យដំបូង

ឱ្យ

ឱ្យដំបូង
ឱ្យដំបូង

ឱ្យ

ឱ្យដំបូង

-၉

-တိုက်ရိုက်တိုက်ရိုက်
တိုက်ရိုက်တိုက်ရိုက်

တိုက်ရိုက်တိုက်ရိုက်
တိုက်ရိုက်တိုက်ရိုက်
တိုက်ရိုက်

တိုက်ရိုက်တိုက်ရိုက်

- တိုက်ရိုက်တိုက်ရိုက်
တိုက်ရိုက်တိုက်ရိုက်

တိုက်ရိုက်

-တိုက်ရိုက်

- တိုက်ရိုက်တိုက်ရိုက်
တိုက်ရိုက်

တိုက်ရိုက်

-တိုက်ရိုက်

-တိုက်ရိုက်တိုက်ရိုက်
တိုက်ရိုက်

-တိုက်ရိုက်
တိုက်ရိုက်

တိုက်ရိုက်

တိုက်ရိုက်

တိုက်ရိုက်တိုက်ရိုက်
တိုက်ရိုက်

-တိုက်ရိုက်တိုက်ရိုက်
တိုက်ရိုက်

တိုက်ရိုက်

- ၁၀၀၀၀၀၀
၀၀၀၀

၀၀၀

- ၁၀၀၀၀၀၀၀
၀၀၀၀၀၀၀၀၀
၀၀၀၀

၀၀၀၀

၀၀၀၀၀၀၀၀
၀၀၀၀၀၀၀၀
၀၀၀၀၀၀၀

၀၀၀၀၀၀၀
၀၀၀၀၀၀၀၀
၀၀၀၀၀၀၀
၀၀၀၀

,၀

၀၀၀၀

- ၁၀၀၀၀၀၀
၀

၀၀၀၀၀၀၀

- ၀၀၀၀

- ၀၀

၀၀၀၀၀

- ၀၀၀၀၀

- ၀

၀၀၀၀

- ၀၀၀

ស្រុក

-ស្រុកស្រែក

៨

-ស្រុកស្រែក

ស្រុកស្រែក

ស្រុកស្រែក

ស្រុកស្រែក

ស្រុកស្រែក

ស្រុកស្រែក

ស្រុកស្រែក

.៨៩

ស្រុក

-ស្រុកស្រែក

ស្រុក

-ស្រុក

-ស្រុកស្រែក

ស្រុកស្រែក

៩

-ស្រុកស្រែក

ស្រុកស្រែក

ស្រុកស្រែក

ស្រុកស្រែក

-ស្រុកស្រែក

-ស្រុក

-ស្រុកស្រែក

~~Chợ rau củ quả~~
Chợ

Chợ

~~Chợ rau củ quả~~
~~Chợ rau củ quả~~
Chợ rau củ

~~Chợ rau củ~~

~~Chợ~~

~~Chợ rau củ quả~~

~~Chợ rau củ quả~~
~~Chợ rau củ quả~~
~~Chợ rau củ quả~~
~~Chợ rau củ quả~~
Chợ rau củ

.Chợ

~~Chợ rau củ quả~~
Chợ rau củ

~~Chợ~~

~~Chợ rau củ quả~~

~~Chợ rau củ~~

Chợ

~~Chợ rau củ quả~~
Chợ rau củ

~~Chợ rau củ quả~~
Chợ rau củ

Quintessence
Academy
Quincy

பெரிய

~~ĐIỀU 10~~
~~ĐIỀU 10~~

L'Espresso

~~SECRET~~

-Gib

[illegible]

— 雜記 —

-d

~~SECRET~~ ~~CONFIDENTIAL~~
~~SECRET~~

B

~~CONFIDENTIAL~~

ĐIỀU KIỆN
CHÍNH SÁCH

Билэг

- ផ្ទះក្រសួង

ស្រុកក្រសួង
ស្រុកក្រសួង
ស្រុកក្រសួង
ស្រុកក្រសួង
ស្រុកក្រសួង

ស្រុកក្រសួង

ស្រុកក្រសួង
ស្រុកក្រសួង
ស្រុកក្រសួង
ស្រុកក្រសួង
m

- ផ្ទះក្រសួង

ស្រុកក្រសួង
ស្រុកក្រសួង
ស្រុកក្រសួង

- ផ្ទះក្រសួង

ស្រុកក្រសួង
ស្រុកក្រសួង
ស្រុកក្រសួង
ស្រុកក្រសួង
ស្រុកក្រសួង

ស្រុកក្រសួង

ស្រុកក្រសួង
ស្រុកក្រសួង
ស្រុកក្រសួង

- ផ្ទះក្រសួង

ស្រុកក្រសួង
ស្រុកក្រសួង
ស្រុកក្រសួង
ស្រុកក្រសួង
ស្រុកក្រសួង

ស្រុកក្រសួង

ស្រុកក្រសួង

- ផ្ទះ

, ផ្ទះ

Đến

- Đến nhà của
ông

Đến nhà của
ông

- Đến nhà của
ông

Đến nhà của
ông

- Đến nhà của
ông

Đến nhà của
ông
Đến nhà của
ông
Đến nhà của
ông
Đến nhà của
ông

. Đến

- Đến nhà của
ông

Đến nhà của
ông

- Đến nhà của
ông

- Đến nhà của
ông
Đến nhà của
ông
Đến nhà của
ông

Đến nhà của
ông

- Đến nhà của
ông
Đến nhà của
ông
Đến nhà của
ông

- ၆၂ , သေချာစွာ
အသုံးပြု
ရပါမည်

- ၆၃ , သေချာစွာ
အသုံးပြု
ရပါမည်

- ၆၄ , သေချာစွာ
အသုံးပြု
ရပါမည်

- ၆၅ , သေချာစွာ
အသုံးပြု
ရပါမည်

- ၆၆ , သေချာစွာ
အသုံးပြု
ရပါမည်

၆၇

- ၆၈ , သေချာစွာ
အသုံးပြု
ရပါမည်

၆၉

- ၇၀ , သေချာစွာ
အသုံးပြု
ရပါမည်

၇၁

၇၂

- ၇၃ , သေချာစွာ
အသုံးပြု
ရပါမည်

- ၇၄ , သေချာစွာ
အသုံးပြု
ရပါမည်

ក្រុមប្រឹក្សា
ក្រសួង

- គ

ក្រុមប្រឹក្សា
ក្រសួង

ក្រសួង

- ក្រសួង
ក្រសួង

ក្រសួង

- ក្រុមប្រឹក្សា
ក្រសួង
ក្រសួង
ក្រសួង
ក្រសួង

ក្រសួង
ក្រសួង
ក្រសួង

- ក្រសួង

- ក្រុមប្រឹក្សា
ក្រសួង
ក្រសួង

- គ

- ក្រុមប្រឹក្សា
ក្រសួង
ក្រសួង

ក្រសួង

-គាត់

-ច្បាប់ស្រាប់

ស្រាប់(ស្រាប់)

៩

-ស្រាប់

៩

-ស្រាប់

-ស្រាប់

ស្រាប់

-ស្រាប់

ស្រាប់

ស្រាប់

ស្រាប់

ស្រាប់

SẮC KHÔNG CHỜ ĐỢI NHAU

Đào Tím
www.dtv-ebook.com

Chương 3

Đang ngồi ở
hàng ghế đầu
của xe

Ông ngồi ở
hàng ghế đầu
của xe trong
cabin

Ông ngồi ở

Đang ngồi ở
hàng ghế đầu
của xe trong
cabin

Ông

Đang ngồi ở
hàng ghế đầu
của xe

Đang ngồi ở
hàng ghế đầu
của xe

Ông

Đang ngồi ở

Ông

-အိတ်အိတ်
အိတ်

-အိတ်အိတ်
အိတ်

-အိတ်အိတ်, အိတ်အိတ်
အိတ်

-အိတ်အိတ်
အိတ်အိတ်
အိတ်

-အိတ်အိတ်
0

-အိတ်အိတ်

-အိတ်အိတ်

အိတ်

-အိတ်အိတ်

-အိတ်အိတ်

-အိတ်အိတ်

-အိတ်အိတ်

-အိတ်အိတ်
အိတ်

-အိတ်အိတ်
အိတ်

-အိတ်အိတ်

-~~ស្រីក្រមុំ~~

ស្រី

-~~ស្រីក្រមុំ~~

ស្រី

-~~ស្រីក្រមុំ~~

ស្រី

ស្រី

-~~ស្រីក្រមុំ~~

-~~ស្រីក្រមុំ~~

ស្រី

ស្រី

-~~ស្រីក្រមុំ~~

ស្រី

-~~ស្រីក្រមុំ~~

-~~ស្រីក្រមុំ~~

-~~ស្រីក្រមុំ~~

-~~ស្រី~~

-~~ស្រីក្រមុំ~~

ស្រី

-~~ស្រី~~

ស្រី

ស្រុកស្រែក
ស្រុកស្រែក
ស្រុក

-ស្រុកស្រែក
ស្រុក

ស្រុក

-ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក
ស្រុក

ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក
ស្រុក

.ស្រុក

-ស្រុកស្រែក
ស្រុកស្រែក

ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក

ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក
ស្រុកស្រែក

ស្រុកស្រែក
ស្រុកស្រែក

ស្រុក

ស្រុក

ផ្សំ

-ចំណងជើង

ស្ថិតិស្ថានភាព

ស្ថិតិស្ថានភាព

ស្ថិតិស្ថានភាព

ស្ថិតិស្ថានភាព

ស្ថិតិស្ថានភាព

ស្ថិតិស្ថានភាព

៩

,លើ

ស្ថិតិស្ថានភាព

ស្ថិតិស្ថានភាព

ស្ថិតិស្ថានភាព

ស្ថិតិស្ថានភាព

ស្ថិតិស្ថានភាព

ស្ថិតិស្ថានភាព

ស្ថិតិស្ថានភាព

-ស្ថិតិ

ស្ថិតិ

-ស្ថិតិ

-ស្ថិតិ

,ស្ថិតិ

-ស្ថិតិស្ថានភាព

-ស្ថិតិស្ថានភាព

ស្ថិតិស្ថានភាព

ស្ថិតិស្ថានភាព

-~~ស្រែចម្ការ~~
ក្រសែ

ស្រែ

-~~ស្រែចម្ការ~~
ក្រសែ

-~~ស្រែ~~

ស្រែចម្ការ
ស្រែចម្ការ
ក្រសែ

ស្រែចម្ការ
ស្រែចម្ការ
ស្រែចម្ការ
ស្រែចម្ការ

ស្រែចម្ការ

-~~ស្រែចម្ការ~~
ក្រសែ

-~~ស្រែចម្ការ~~
ក្រសែ

ស្រែ

-~~ស្រែ~~

ស្រែ

-~~ស្រែចម្ការ~~
ស្រែចម្ការ
ស្រែចម្ការ

-ច្បាប់ប្រជា
រដ្ឋបាល

-ច្បាប់ស្តីពី
ការងារសាធារណៈ

ស្តីពីការងារ
សាធារណៈ
ស្តីពីការងារ
សាធារណៈ

ស្តីពីការងារ
សាធារណៈ
ស្តីពីការងារ
សាធារណៈ
ស្តីពីការងារ
សាធារណៈ

ស្តីពីការងារ
សាធារណៈ
ស្តីពីការងារ
សាធារណៈ

-ស្តីពីការងារ
សាធារណៈ
ស្តីពីការងារ
សាធារណៈ
ស្តីពីការងារ
សាធារណៈ

ស្តីពីការងារ
សាធារណៈ

-ស្តីពីការងារ
សាធារណៈ

-ស្តីពីការងារ
សាធារណៈ

ស្តីពីការងារ
សាធារណៈ

-ស្តីពីការងារ
សាធារណៈ

ស្តីពីការងារ
សាធារណៈ
ស្តីពីការងារ
សាធារណៈ
ស្តីពីការងារ
សាធារណៈ

ស្តីពីការងារ
សាធារណៈ
ស្តីពីការងារ
សាធារណៈ

ស្តីពីការងារ
សាធារណៈ

-អង្គ

អង្គ

-អង្គ

-អង្គ

-អង្គ

អង្គ

-អង្គ

អង្គ

អង្គ

-អង្គ

អង្គ

-អង្គ

អង្គ

អង្គ

អង្គ

អង្គ

អង្គ

អង្គ

អង្គ

អង្គ

-អង្គ

អង្គ

អង្គ

អង្គ

អង្គ

អង្គ

អង្គ

~~Đang chờ~~
~~Đang chờ~~
Đ

Đang chờ

~~Đang chờ~~

~~Đang chờ~~
~~Đang chờ~~

~~Đang chờ~~

~~Đang chờ~~

~~Đang chờ~~
Đang chờ

~~Đang chờ~~

~~Đang chờ~~
Đang chờ

~~Đang chờ~~

~~Đang chờ~~
Đang chờ

~~Đang chờ~~
Đang chờ

Đang chờ

Đang chờ

~~Đang chờ~~
Đ

~~Đang chờ~~
Đang chờ

đồng ý của
chủ

- đồng ý
hàng ngày
đồng ý

đồng ý
đồng ý

- đồng ý
đồng ý

-

đồng ý
đồng ý

đồng ý

-

đồng ý
đồng ý
đồng ý

đồng ý

-

- đồng ý
đồng ý

đồng ý
đồng ý
đồng ý
đồng ý

ស្តាប់ស្តាប់
ស្តាប់ស្តាប់
ស្តាប់ស្តាប់
ស្តាប់ស្តាប់
ស្តាប់ស្តាប់

ស្តាប់ស្តាប់
ស្តាប់

-ស្តាប់ , ឆ្លើយ

ស្តាប់

-ស្តាប់

-ស្តាប់ស្តាប់
ស្តាប់ស្តាប់

-ស្តាប់

-ស្តាប់

-ស្តាប់ស្តាប់

ស្តាប់

-ស្តាប់

-ស្តាប់ស្តាប់
ស្តាប់ស្តាប់

-ស្តាប់

ស្តាប់ស្តាប់
ស្តាប់ស្តាប់
ស្តាប់ស្តាប់
ស្តាប់

អង្គជំនុំជម្រះ
វិសាមញ្ញក្នុង
ព្រឹត្តិការណ៍កម្ពុជា

- តុលាការក្រសួង
យុត្តិធម៌ក្រសួង
យុត្តិធម៌ក្រសួង
យុត្តិធម៌

អង្គជំនុំជម្រះ

- ក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌

- អង្គជំនុំជម្រះ
ក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌

ក្រសួង

អង្គជំនុំជម្រះ
ក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌

- អង្គជំនុំជម្រះ

ក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌

- អង្គជំនុំជម្រះ

- អង្គជំនុំជម្រះ

-ស្រីក្រ

-ស្រីក្រព្រឹក្សា
ប្រសើរ

ស្រី

-ស្រីក្រព្រឹក្សា
ស្រីក្រព្រឹក្សា

ស្រី

-ស្រីក្រព្រឹក្សា
ស្រីក្រព្រឹក្សា

ស្រី

-ស្រីក្រព្រឹក្សា

ស្រីក្រព្រឹក្សា
ស្រីក្រព្រឹក្សា

-ស្រីក្រព្រឹក្សា

ស្រី

-ស្រីក្រព្រឹក្សា
ស្រី

-ស្រីក្រព្រឹក្សា
ស្រី

ស្រី

-ស្រីក្រព្រឹក្សា
ស្រីក្រព្រឹក្សា

-ស្រី

~~អង្គការសហប្រតិបត្តិការ~~
~~អង្គការ~~

~~- ក~~

~~អង្គការ~~

~~- អង្គការ~~

~~ក~~

~~អង្គការសហប្រតិបត្តិការ~~
~~អង្គការសហប្រតិបត្តិការ~~

~~ក្រុមប្រឹក្សា~~ , ~~ក្រុមប្រឹក្សា~~
~~ក្រុមប្រឹក្សាសហប្រតិបត្តិការ~~
~~ក្រុមប្រឹក្សាសហប្រតិបត្តិការ~~
~~ក្រុមប្រឹក្សាសហប្រតិបត្តិការ~~

~~- ក្រុមប្រឹក្សា~~

~~- ក្រុមប្រឹក្សា~~

~~ក្រុមប្រឹក្សា~~

~~- ក្រុមប្រឹក្សា~~

~~ក~~

~~ក្រុមប្រឹក្សាសហប្រតិបត្តិការ~~
~~ក្រុមប្រឹក្សាសហប្រតិបត្តិការ~~

~~ក្រុមប្រឹក្សាសហប្រតិបត្តិការ~~
~~ក្រុមប្រឹក្សាសហប្រតិបត្តិការ~~

~~- ក្រុមប្រឹក្សាសហប្រតិបត្តិការ~~
~~ក្រុមប្រឹក្សាសហប្រតិបត្តិការ~~

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့
 ဧရာဝတီတိုင်းဒေသကြီး၊
 ဧရာဝတီမြို့နယ်၊
 ဧရာဝတီမြို့၊

目前

[illegible]

-BỘNH ĐỐT

ĐIỂM ĐÁP

[illegible][illegible]

အိတ် **အိတ်**

၂၀၁၆ ခုနှစ်
 နိုဝင်ဘာလ
 ငါးရက်နေ့
 ကျမ်းတော်
 အုပ်စု

10/11

~~Page~~

~~—Độc lập tự do—~~

WILLIAM J. KILPATRICK

gestuonden

အိမ်ထောင်ရေး



i 唵

.dv

i 1000

-3-

~~—M̄B̄P̄ȲN̄D̄ȲH̄H̄~~

THEY BURN

ĐỒ CHƠI

Бүтээгдэхүүн

BEHOLD

斷

~~SECRET~~

၆၀၂၁၁၁၁၁

५

À LA VUE

ĐỀ THI

பெரியகாசம்

~~HỌ TÊN~~

CONGRÈS

¡¡VÉO

用数据说话

[illegible]

একত্রে

Q.04

~~SECRET~~

सुप्रसन्न

Đ

အိတ်

-ဝတ်ရုံ/အိတ်

အိတ်

အိတ်/

အိတ်

-အိတ်, အိတ်

အိတ်

အိတ်

အိတ်

-အိတ်

-အိတ်

ဝတ်

အိတ်

အိတ်

အိတ်

အိတ်

အိတ်

-အိတ်

အိတ်

အိတ်

အိတ်

အိတ်

အိတ်

အိတ်

အိတ်

အိတ်

အိတ်

ĐỪNG ĐỢI ĐỢI KHÔNG CHỜ ĐỢI NHAU

Đèo Tm
www.ttv-ebook.com

Chương 4

Đang chờ

-Đang

Đang

-Đang

-Đang chờ

Đang

Đang

-Đang chờ

Đang

-Đang chờ

Đang

-Đang chờ

Đang chờ

-Đang chờ

Đang chờ

Đang chờ

Đang

Đang

-Đang chờ

-ស្រីក្រហម
អ្នក

-ស្រី

-ស្រីក្រហម
២

-១

ស្រីក្រហម
ស្រីក្រហម
អ្នក

-ស្រីក្រហម

ស្រី

-ស្រី

-ស្រី

ស្រីក្រហម
ស្រីក្រហម

ស្រីក្រហម
ស្រីក្រហម
២

-ស្រីក្រហម

ស្រីក្រហម
ស្រីក្រហម

ស្រីក្រហម
អ្នក

ស្រីក្រហម

-အိတ်ကွက်

အိတ်ကွက်

အိတ်ကွက်

အိတ်ကွက်

-အိတ်

အိတ်/ အိတ်ကွက်

အိတ်ကွက်

အိတ်/ အိတ်ကွက်

အိတ်

အိတ်

-အိတ်

အိတ်/ အိတ်

-အိတ်

အိတ်

-အိတ်ကွက်

အိတ်ကွက်

-အိတ်ကွက်/

အိတ်ကွက်

-အိတ်ကွက်

အိတ်/ အိတ်

-အိတ်ကွက်/

အိတ်

အိတ်ကွက်/

အိတ်

i

,

i

i

- ទំព័រ ១៧ ទំព័រ ១៨
ទំព័រ ១៩ ទំព័រ ២០
២១

- ២

២២

- ទំព័រ ២១ ទំព័រ ២២
២៣

- ២៤

២៥ ២៦
២៧ ២៨

- ទំព័រ ២៩ ទំព័រ ៣០
៣១ ៣២ /
៣៣ ៣៤
៣៥ ៣៦

៣៧

- ទំព័រ ៣៧ ទំព័រ ៣៨

- ទំព័រ ៣៩ ទំព័រ ៤០
៤១ ៤២ ៤៣
៤៤ ៤៥ ៤៦
៤៧
៤៨ ៤៩ ៥០
៥១

៥២

៥៣ ៥៤

- ទំព័រ ៥៥ ទំព័រ ៥៦
៥៧ ៥៨
៥៩

ឈ្មោះអ្នកបោះឆ្នោត
ស្រី/ស្រី

ឈ្មោះអ្នកបោះឆ្នោត
ប្រុស/ប្រុស

- ឈ្មោះ

- ឈ្មោះ

ឈ្មោះអ្នកបោះឆ្នោត
ស្រី/ស្រី
ឈ្មោះ

ឈ្មោះ

- ឈ្មោះ

- ឈ្មោះ

ឈ្មោះ

- ឈ្មោះ
ឈ្មោះ

. ឈ្មោះ

ឈ្មោះ/ ឈ្មោះ
ឈ្មោះ
ឈ្មោះ

- ឈ្មោះ
ឈ្មោះ
ឈ្មោះ

ឈ្មោះ/
ឈ្មោះ
ឈ្មោះ
ឈ្មោះ

ឈ្មោះ

၇/ ဝါး

၇/ ဝါး
၇/ ဝါး

၇/ ဝါး

i

၇/ ဝါး
၇/ ဝါး

၇/ ဝါး , ဝါး

၇/ ဝါး

၇/ ဝါး
၇/ ဝါး

၇/ ဝါး

၇/ ဝါး

၇/ ဝါး
၇/ ဝါး

၇/ ဝါး
၇/ ဝါး

၇/ ဝါး

၇/ ဝါး
၇/ ဝါး

၇/ ဝါး
၇/ ဝါး

၇/ ဝါး

၇/ ဝါး

၁၀၀

-၁၀၀

-၁၀၀

-၁၀၀

၁၀၀၀၀၀

၁၀၀၀၀

၁၀၀၀၀၀

၁၀/ ၁၀၀၀၀

၁၀/ ၁၀၀

-၁၀၀၀၀

၁၀/ ၁၀၀၀

-၁၀၀၀၀၀

၁၀၀၀၀၀

၁၀၀၀၀၀

၁၀၀၀၀

-၁၀၀၀၀၀

၁၀၀၀၀၀

၁၀၀၀

၁၀/ ၁၀၀

-၁၀၀၀၀၀

၁၀၀၀၀၀

၁၀၀၀

-၁၀၀၀၀၀

၁၀၀၀

អង្គប្រឹក្សា
ស្តីពី

ស្តីពី

ស្តីពី

ស្តីពី

ស្តីពី

ស្តីពី

ស្តីពី

ស្តីពី

ស្តីពី

ស្តីពី

ស្តីពី

ស្តីពី

ស្តីពី

ស្តីពី

ស្តីពី

ស្តីពី

ស្តីពី

ស្តីពី

-**វិញ**

អ្នក

-**ត្រូវ**

-**វាង**

ក្នុងរូបរាង

ក្នុងរូបរាង

ក្នុងរូបរាង

ក្នុងរូបរាង

ក្នុងរូបរាង

ក្នុងរូបរាង

ក្នុងរូបរាង

ក្នុងរូបរាង

-**ក្នុងរូបរាង**

ក្នុងរូបរាង

ក្នុងរូបរាង

ក្នុងរូបរាង

-**ក្នុងរូបរាង**

ក្នុងរូបរាង

ក្នុងរូបរាង

ក្នុងរូបរាង

-**ក្នុងរូបរាង**

-**ក្នុងរូបរាង**

ក្នុងរូបរាង

ក្នុងរូបរាង

ក្នុងរូបរាង

ក្នុងរូបរាង

i

ក្នុងរូបរាង

ប្រើប្រាស់

- ប្រើ

ប្រើប្រាស់ប្រើប្រាស់

- ប្រើប្រាស់

ប្រើប្រាស់ប្រើប្រាស់

ប្រើប្រាស់

- ប្រើប្រាស់

- ប្រើ

- ប្រើប្រាស់ប្រើប្រាស់

- ប្រើប្រាស់ប្រើប្រាស់

ប្រើប្រាស់ប្រើប្រាស់

ប្រើប្រាស់

ប្រើប្រាស់ប្រើប្រាស់

ប្រើប្រាស់

- ប្រើប្រាស់

ប្រើប្រាស់ប្រើប្រាស់

ប្រើប្រាស់ប្រើប្រាស់

ប្រើប្រាស់ប្រើប្រាស់

ប្រើប្រាស់

ប្រើប្រាស់ប្រើប្រាស់

ប្រើប្រាស់ប្រើប្រាស់

ប្រើប្រាស់

- ប្រើប្រាស់ប្រើប្រាស់

ប្រើប្រាស់

ប្រើប្រាស់

, ប្រើប្រាស់

. ប្រើប្រាស់

, ប្រើប្រាស់

. ប្រើប្រាស់

~~ឆ្នាំទី១២~~

~~ឆ្នាំទី១២/~~
~~ស្ថាប័នស្ថាប័ន~~
~~រាជ~~

i ១១

~~ឆ្នាំទី១២~~
~~ស្ថាប័ន~~

~~ឆ្នាំទី១២/~~

i

~~ឆ្នាំទី១២~~

~~ឆ្នាំទី១២~~
~~ស្ថាប័ន~~

~~ឆ្នាំទី១២~~
~~ស្ថាប័ន~~

~~ឆ្នាំទី១២~~

~~ឆ្នាំទី១២~~
~~ស្ថាប័ន~~
~~ស្ថាប័ន~~
~~ស្ថាប័ន~~
~~ស្ថាប័ន~~
~~ស្ថាប័ន~~
~~ស្ថាប័ន~~

~~ឆ្នាំទី១២~~

~~ឆ្នាំទី១២~~
~~ស្ថាប័ន~~
~~ស្ថាប័ន~~
~~ស្ថាប័ន~~
~~ស្ថាប័ន~~

ប្រាសាទបាវ្យា
អង្គរវត្ត

-ប្រាសាទ

ប្រាសាទបាវ្យា
អង្គរវត្ត

ប្រាសាទបាវ្យា
អង្គរវត្ត
ប្រាសាទបាវ្យា
អង្គរវត្ត
ប្រាសាទបាវ្យា
អង្គរវត្ត
ប្រាសាទបាវ្យា
អង្គរវត្ត
ប្រាសាទបាវ្យា
អង្គរវត្ត

ប្រាសាទបាវ្យា
អង្គរវត្ត

ប្រាសាទបាវ្យា
អង្គរវត្ត

ប្រាសាទ

ប្រាសាទ

ប្រាសាទបាវ្យា
អង្គរវត្ត
ប្រាសាទបាវ្យា
អង្គរវត្ត
ប្រាសាទបាវ្យា
អង្គរវត្ត

ប្រាសាទ

ប្រាសាទបាវ្យា
អង្គរវត្ត

ប្រាសាទបាវ្យា
អង្គរវត្ត

- ផ្ទៃក្រឡាដី

ផ្ទៃក្រឡាដីសរុប

ផ្ទៃក្រឡាដីសរុប

ផ្ទៃក្រឡាដីសរុប, ផ្ទៃក្រឡាដីសរុប

ផ្ទៃក្រឡាដីសរុប

ផ្ទៃក្រឡាដីសរុប

ផ្ទៃក្រឡាដីសរុប

ផ្ទៃក្រឡាដីសរុប

- ផ្ទៃក្រឡាដីសរុប

.

ផ្ទៃក្រឡាដីសរុប

- ផ្ទៃក្រឡាដីសរុប

ផ្ទៃក្រឡាដីសរុប

ផ្ទៃក្រឡាដីសរុប

- ផ្ទៃក្រឡាដីសរុប

ផ្ទៃក្រឡាដីសរុប

- ផ្ទៃក្រឡាដីសរុប

ផ្ទៃក្រឡាដីសរុប

ផ្ទៃក្រឡាដីសរុប

ផ្ទៃក្រឡាដីសរុប

- ផ្ទៃក្រឡាដីសរុប

ផ្ទៃក្រឡាដីសរុប

ផ្ទៃក្រឡាដីសរុប

ផ្ទៃក្រឡាដីសរុប

ផ្ទៃក្រឡាដីសរុប

៨

ផ្ទៃក្រឡាដីសរុប

.UK

~~អ្នកប្រឹក្សា~~

ពី

ស្តីពី

~~ស្តីពី~~

គឺ

~~ស្តីពី~~

ស្តីពី

ស្តីពី

ស្តីពី

ស្តីពី

ស្តីពី

~~ស្តីពី~~

ស្តីពី

ស្តីពី

ស្តីពី

ស្តីពី

ស្តីពី

ស្តីពី

~~ស្តីពី~~

ស្តីពី

~~ស្តីពី~~

ស្តីពី

~~ស្តីពី~~

ស្តីពី

ឆ្នាំ១៩៧២

- ឆ្នាំ១៩៧៣

ឆ្នាំ១៩៧៤

- ឆ្នាំ១៩៧៥

ឆ្នាំ១៩៧៦

- ឆ្នាំ១៩៧៧

ឆ្នាំ១៩៧៨

ឆ្នាំ១៩៧៩

ឆ្នាំ១៩៨០

ឆ្នាំ១៩៨១

ឆ្នាំ១៩៨២

- ឆ្នាំ១៩៨៣

ឆ្នាំ១៩៨៤

ឆ្នាំ១៩៨៥

- ឆ្នាំ១៩៨៦

ឆ្នាំ១៩៨៧

ឆ្នាំ១៩៨៨

- ឆ្នាំ១៩៨៩

ឆ្នាំ១៩៩០

- ឆ្នាំ១៩៩១

ឆ្នាំ១៩៩២

ឆ្នាំ១៩៩៣

ឆ្នាំ១៩៩៤

ឆ្នាំ១៩៩៥

, ឆ្នាំ

. ឆ្នាំ

ព្រះអង្គ
ស្តេច

-ស្តេច

*ស្តេច
ស្តេច
ស្តេច

ស្តេច
ស្តេច
ស្តេច

ស្តេច
ស្តេច

-ស្តេច

ស្តេច

-ស្តេច

-ស្តេច
ស្តេច

-ស្តេច
ស្តេច, ស្តេច

ស្តេច

-ស្តេច
ស្តេច

-ស្តេច
ស្តេច

~~Chợ gạo~~
Chợ

~~Khu vực chợ~~

~~Chợ~~

~~Chợ gạo~~
Chợ gạo

~~Chợ~~

~~Chợ gạo~~

~~Chợ gạo~~
Chợ gạo
Chợ gạo
Chợ gạo
Chợ gạo
Chợ

~~Chợ~~

~~Chợ gạo~~
Chợ gạo
Chợ gạo
Chợ gạo
Chợ

~~Chợ gạo~~

~~Chợ gạo~~

~~Chợ gạo~~
Chợ gạo

~~Chợ~~

~~Chợ gạo~~
Chợ gạo

ស្ថាប័ន
ស្ថាប័ន

-ស្ថាប័ន

ស្ថាប័ន

-ស្ថាប័ន
ស្ថាប័ន

ស្ថាប័ន

-ស្ថាប័ន

-ស្ថាប័ន

-ស្ថាប័ន

ស្ថាប័ន

-ស្ថាប័ន
ស្ថាប័ន
ស្ថាប័ន

ស្ថាប័ន

-ស្ថាប័ន
ស្ថាប័ន
ស្ថាប័ន
ស្ថាប័ន

-ស្ថាប័ន
ស្ថាប័ន
ស្ថាប័ន

-ស្ថាប័ន
ស្ថាប័ន

៩

-អំពីអ្នក
ប្រើប្រាស់

-អ្នក

ប្រើប្រាស់
ប្រើប្រាស់

-អ្នកប្រើប្រាស់

អ្នកប្រើប្រាស់

-អ្នកប្រើប្រាស់

-អ្នក

អ្នក

-អ្នកប្រើប្រាស់
អ្នកប្រើប្រាស់
អ្នកប្រើប្រាស់
អ្នកប្រើប្រាស់
អ្នកប្រើប្រាស់
អ្នកប្រើប្រាស់

អ្នកប្រើប្រាស់

អ្នកប្រើប្រាស់

-អ្នកប្រើប្រាស់
អ្នកប្រើប្រាស់
អ្នកប្រើប្រាស់
អ្នកប្រើប្រាស់

អ្នកប្រើប្រាស់
អ្នកប្រើប្រាស់

,អ្នក

សង្កេតឃើញ
មានកង្វះខាត
សម្បត្តិធនធាន
ក្នុងការស្រាវជ្រាវ
រ៉ែ

ក្នុងករណី
ស្ថានភាព

ក្នុង

-ស្ថានភាព/

ស្ថានភាព

-ស្ថានភាព

, ២

-ស្ថានភាព
ក្នុងស្ថានភាព

ក្នុង

-ស្ថានភាព

-ស្ថានភាព

ស្ថានភាព
ក្នុងស្ថានភាព

-ស្ថានភាព
ក្នុងស្ថានភាព
ក្នុងស្ថានភាព/

២

ស្ថានភាព

-ស្ថានភាព
ក្នុងស្ថានភាព

២

- ផ្លូវ ១២៧
រដ្ឋបាល
សាលា
សាលា

សាលា
សាលា
សាលា

- ផ្លូវ ១២៧
រដ្ឋបាល

សាលា

- ផ្លូវ ១២៧
រដ្ឋបាល
សាលា
សាលា
សាលា

សាលា

សាលា
សាលា

- ផ្លូវ ១២៧

សាលា

- ផ្លូវ ១២៧

- ផ្លូវ ១២៧

០

- ផ្លូវ ១២៧
សាលា
សាលា
សាលា
សាលា

, ២

សាលា

—T ឧបាយកល
ឈប់ឈរ
មិនអីទេ
គេដឹង

អីយ៉ាងណា
មិនអីទេ
គេដឹង
មិនអីទេ

គេ

—អីយ៉ាងណា

T ឧបាយកល
គេ

T ឧបាយកល , ឧបាយកល
គេ

ឧបាយកល

—អីយ៉ាងណា
ឈប់ឈរ
មិនអីទេ
មិនអីទេ

គេ

—គេ

ឧបាយកល
គេ

—អីយ៉ាងណា
ឧបាយកល

- អំពីការប្រើប្រាស់
ធុរ

- ការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ

ការប្រើប្រាស់

- ការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ
ប្រព័ន្ធប្រតិបត្តិការ
ប្រព័ន្ធប្រតិបត្តិការ
ប្រព័ន្ធប្រតិបត្តិការ
ប្រព័ន្ធប្រតិបត្តិការ

ការប្រើប្រាស់

- ការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ
ប្រព័ន្ធប្រតិបត្តិការ

- ការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ

ការប្រើប្រាស់

- ការប្រើប្រាស់

ការប្រើប្រាស់

- ការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ
ប្រព័ន្ធប្រតិបត្តិការ

- ការប្រើប្រាស់

- ការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ

Uganda
hàng

.

ĐỪNG ĐỢI ĐỢI KHÔNG CHỜ ĐỢI NHAU

Đề Tm
www.ttv-ebook.com

Chương 5

Đến đây

Đến đây

Đến đây

Đến đây

Đến đây

Đến đây

Đến đây

Đến đây

Đến đây

Đến đây

Đến đây

Đến đây

Đến đây

Đến đây

Đến đây

Đến đây

Đến đây

Đến đây

Đến đây

Đến đây

Đến đây

Đến đây

~~អ្នកប្រឹក្សា~~
អ្នក

~~ស្រី~~

~~ស្រី~~
អ្នក

~~ស្រី~~

~~អ្នកប្រឹក្សា~~
អ្នក

~~អ្នកប្រឹក្សា~~
ស្រី
ស្រី

~~ស្រី~~

~~អ្នកប្រឹក្សា~~
អ្នក

~~អ្នកប្រឹក្សា~~

~~ស្រី~~
ស្រី

~~អ្នកប្រឹក្សា~~
ស្រី

~~ស្រី~~

~~អ្នកប្រឹក្សា~~
អ្នក

~~អ្នកប្រឹក្សា~~
ស្រី
ស្រី

Đầu tiên
đầu

Đầu tiên
Đầu tiên
Đầu tiên
Đầu tiên
Đầu tiên

Đầu tiên

Đầu tiên

Đầu tiên

Đầu tiên

Đầu tiên
đầu

Đầu tiên
đầu

Đầu tiên

Đầu tiên

Đầu tiên
đầu

Đầu tiên
đầu tiên
đầu tiên

Đầu tiên

Đầu tiên
đầu tiên

ព្រឹត្តិបត្រ
ទំព័រ ១

ក្រសួង

ក្រសួងកសិកម្ម
រុក្ខាប្រមាញ់
និងនេសាទ

ក្រសួង

ក្រសួង

ក្រសួងកសិកម្ម
រុក្ខាប្រមាញ់
និងនេសាទ
ក្រសួងកសិកម្ម
រុក្ខាប្រមាញ់
និងនេសាទ
ក្រសួងកសិកម្ម
រុក្ខាប្រមាញ់
និងនេសាទ

ក្រសួងកសិកម្ម
រុក្ខាប្រមាញ់
និងនេសាទ

ក្រសួងកសិកម្ម

ក្រសួងកសិកម្ម
រុក្ខាប្រមាញ់
និងនេសាទ

ក្រសួង

ក្រសួងកសិកម្ម
រុក្ខាប្រមាញ់
និងនេសាទ

ក្រសួង

ក្រសួងកសិកម្ម
រុក្ខាប្រមាញ់
និងនេសាទ

1899

- 1899/1899/1899

1899

1899/1899/1899

- 1899

1899

- 1899/1899

- 1899/1899

1899

1899/1899

- 1899/1899/1899

1899

- 1899/1899/1899

1899/1899/1899

1899/1899/1899

- 1899/1899

- 1899/1899

1899/1899/1899

1899

- 1899/1899/1899

1899

- 1899/1899

1899/1899

- គ្រប់គ្រង
ក្រុមប្រឹក្សា
ក្រុមប្រឹក្សា

គ្រប់គ្រង

- គ្រប់គ្រង

- គ្រប់គ្រង
គ្រប់គ្រង

គ្រប់គ្រង

- គ្រប់គ្រង

គ្រប់គ្រង
គ្រប់គ្រង
គ្រប់គ្រង

- គ្រប់គ្រង
គ្រប់គ្រង
គ្រប់គ្រង

គ្រប់គ្រង
គ្រប់គ្រង
គ្រប់គ្រង

គ្រប់គ្រង
គ្រប់គ្រង

គ្រប់គ្រង
គ្រប់គ្រង

គ្រប់គ្រង
គ្រប់គ្រង
គ្រប់គ្រង
គ្រប់គ្រង

គ្រប់គ្រង

~~Thị~~

~~Thị~~

~~Thị~~

~~Thị~~

~~Thị~~

~~Thị~~

~~Thị~~

~~Thị~~

~~Thị~~

~~Thị~~

~~Thị~~

~~Thị~~

~~Thị~~

~~Thị~~

~~Thị~~

~~Thị~~

~~Thị~~

~~Thị~~

~~Thị~~

~~Thị~~

~~Thị~~

~~Thị~~

~~Thị~~

~~Thị~~

~~Thị~~

- ច្បាប់ស្តីពី
ការងារស្រាវជ្រាវ
ច្បាប់ស្តីពី
ការងារស្រាវជ្រាវ

- ច្បាប់

ស្តីពី

- ច្បាប់ស្តីពី
ការងារស្រាវជ្រាវ
ច្បាប់ស្តីពី
ការងារស្រាវជ្រាវ
ច្បាប់ស្តីពី
ការងារស្រាវជ្រាវ

ច្បាប់ស្តីពី
ការងារស្រាវជ្រាវ
ច្បាប់ស្តីពី
ការងារស្រាវជ្រាវ
ច្បាប់ស្តីពី
ការងារស្រាវជ្រាវ

ច្បាប់ស្តីពី
ការងារស្រាវជ្រាវ
ច្បាប់ស្តីពី
ការងារស្រាវជ្រាវ
ច្បាប់

ច្បាប់ស្តីពី
ការងារស្រាវជ្រាវ

- ច្បាប់

ច្បាប់ស្តីពី
ការងារស្រាវជ្រាវ

- ច្បាប់

- ច្បាប់

- ច្បាប់

២

,

សង្គមស្រី

ផ្ទៃ

សង្គមស្រី

-សង្គម

សង្គមស្រី

សង្គមស្រី

សង្គមស្រី

សង្គមស្រី

-សង្គមស្រី

សង្គមស្រី

សង្គមស្រី

សង្គមស្រី

-សង្គមស្រី

សង្គមស្រី

សង្គមស្រី

សង្គមស្រី

សង្គមស្រី

-សង្គមស្រី

សង្គមស្រី, សង្គមស្រី

សង្គមស្រី

, សង្គមស្រី

សង្គមស្រី

សង្គមស្រី

សង្គមស្រី

, សង្គម

សង្គម

សង្គម

សង្គមស្រី

~~អ្នកស្រាវជ្រាវ~~
~~ក្នុងការស្រាវ~~
៣

~~អ្នកស្រាវ~~

~~ក្នុងការស្រាវ~~

៧៩

~~អ្នកស្រាវជ្រាវ~~
~~ក្នុងការស្រាវ~~

~~អ្នកស្រាវជ្រាវ~~
៩០

~~ក្នុងការស្រាវ~~
ជ្រាវ

~~ក្នុងការ~~

~~ក្នុងការស្រាវ~~
៩១

~~ក្នុងការស្រាវ~~
~~ក្នុងការស្រាវ~~
~~ក្នុងការស្រាវ~~
~~ក្នុងការស្រាវ~~
~~ក្នុងការស្រាវ~~
៩២

~~ក្នុងការស្រាវ~~
~~ក្នុងការស្រាវ~~
~~ក្នុងការស្រាវ~~
~~ក្នុងការស្រាវ~~

~~ក្នុងការស្រាវ~~

, ៩២

ក្រុមហ៊ុន
ក្រុមហ៊ុន
ក្រុមហ៊ុន

ក្រុមហ៊ុន

-ក្រុមហ៊ុន

, ក្រុមហ៊ុន

-ក្រុមហ៊ុន

-ក្រុមហ៊ុន

ក្រុមហ៊ុន
ក្រុមហ៊ុន

-ក្រុមហ៊ុន

-ក្រុមហ៊ុន

-ក្រុមហ៊ុន

ក្រុមហ៊ុន

-ក្រុមហ៊ុន
ក្រុមហ៊ុន

-ក្រុមហ៊ុន
ក្រុមហ៊ុន
ក្រុមហ៊ុន

. ក្រុមហ៊ុន

-ក្រុមហ៊ុន

-ក្រុមហ៊ុន
ក្រុមហ៊ុន

-ក្រុមហ៊ុន

- ក្រុមហ៊ុន

~~100~~

~~1000000~~

~~1000000000~~
~~1000000000~~

~~1000000000~~
~~1000000000~~
~~1000000000~~

~~1000000~~

~~1000000~~

~~1000000~~

~~1000000~~

~~1000000~~

~~1000000000~~
~~1000000000~~

~~1000000~~

~~1000000~~

~~1000000000~~

~~1000000000~~
~~1000000000~~

~~1000000000~~

~~1000000000~~

~~1000000000~~

អង្គជំនុំជម្រះ
សាលាដំបូង

, ០៧/០៩/២០០៧

- ក្រុមប្រឹក្សាភិបាល
សហគមន៍កម្ពុជា
ក្រសួងសេដ្ឋកិច្ច
សង្គម និង វិស័យ
ហិរញ្ញវត្ថុ

អង្គជំនុំជម្រះ

- លើកស្ទង់ដំបូង
ទី

ក្រុមប្រឹក្សាភិបាល
សហគមន៍កម្ពុជា
ក្រសួងសេដ្ឋកិច្ច
សង្គម និង វិស័យ
ហិរញ្ញវត្ថុ

អង្គជំនុំជម្រះ

ក្រុមប្រឹក្សាភិបាល

- លើកស្ទង់ដំបូង
ទី

- ក្រុមប្រឹក្សាភិបាល

- ទី

ក្រុមប្រឹក្សាភិបាល
សហគមន៍កម្ពុជា
ក្រសួងសេដ្ឋកិច្ច
សង្គម និង វិស័យ
ហិរញ្ញវត្ថុ

- ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល

~~អ្នក~~

— តែ

~~អ្នក~~

~~អ្នក~~

~~អ្នក~~

~~អ្នក~~

~~អ្នក~~

~~អ្នក~~

ខ្មែរ

~~អ្នក~~

~~អ្នក~~

~~អ្នក~~

~~អ្នក~~

~~អ្នក~~

~~អ្នក~~

~~អ្នក~~

~~អ្នក~~

~~អ្នក~~

~~អ្នក~~

~~អ្នក~~

~~អ្នក~~

~~អ្នក~~

~~អ្នក~~

ខ្មែរ

~~អ្នក~~

~~អ្នក~~

~~អ្នក~~

ខ្មែរ

ខ្មែរ

ខ្មែរ

ខ្មែរ

ខ្មែរ

ខ្មែរ

ខ្មែរ

ខ្មែរ

ខ្មែរ

ខ្មែរ

ខ្មែរ

ខ្មែរ

ខ្មែរ

-~~វិស័យកសិកម្ម~~
~~កសិកម្ម~~

,h

~~ស្រូវ/~~
~~ស្រូវ~~

ie:0950

~~កសិកម្មកសិកម្ម~~
~~កសិកម្ម~~

~~កសិកម្មកសិកម្ម~~
~~កសិកម្មកសិកម្ម~~
~~កសិកម្មកសិកម្ម~~

-~~វិស័យកសិកម្ម~~
~~កសិកម្មកសិកម្ម~~
~~កសិកម្ម~~

~~កសិកម្មកសិកម្ម~~

~~កសិកម្ម~~

-~~វិស័យកសិកម្ម~~
~~កសិកម្ម~~

, ឡើយ

-~~កសិកម្ម~~
~~កសិកម្មកសិកម្ម~~
~~កសិកម្ម~~

. កសិកម្មកសិកម្ម

~~កសិកម្មកសិកម្ម~~
~~កសិកម្មកសិកម្ម~~

~~កសិកម្ម~~
~~កសិកម្មកសិកម្ម~~
~~កសិកម្មកសិកម្ម~~
~~កសិកម្មកសិកម្ម~~
~~កសិកម្មកសិកម្ម~~
~~កសិកម្មកសិកម្ម~~

កសិកម្ម

~~Điền vào~~
tên

~~Điền vào~~

~~Điền vào~~

~~Điền~~

~~Điền vào~~
Vấn đề, vấn đề
đ

~~Điền vào~~
điền

~~Điền vào~~
điền

~~Điền vào~~
điền vào

~~Điền vào~~
điền vào
điền

~~Điền vào~~
điền

~~Điền vào~~
điền vào

~~Điền vào~~
điền vào
điền

~~Điền vào~~

~~អង្គការ~~

~~អង្គការ~~

ប្រសាសន៍

ថ្ងៃ

ប្រសាសន៍

~~អង្គការ~~

ក្នុង

ប្រសាសន៍

ប្រសាសន៍

ប្រសាសន៍

ប្រសាសន៍

ថ្ងៃ

~~អង្គការ~~

, ថ្ងៃ

ប្រសាសន៍

~~អង្គការ~~

ប្រសាសន៍

អង្គការ

~~អង្គការ~~

~~អង្គការ~~

ប្រសាសន៍

~~អង្គការ~~

~~អង្គការ~~

ប្រសាសន៍

អង្គការ

- ၅၈

၁၆၆

- ၅၅၅၅၅၅

- ၅၅၅၅၅၅၅၅

၅၅၅၅၅၅၅၅၅

၅၅၅၅၅၅၅၅၅

၅၅၅၅၅၅၅၅၅

၅၅

- ၅၅၅

, ၅၅၅၅၅၅

- ၅၅၅၅၅

, ၅၅၅

၅၅၅၅၅၅၅၅၅

၅၅၅၅

- ၅၅

၅၅၅၅၅၅၅၅

၅၅၅၅၅၅၅၅၅

၅၅၅

SẮC KHÔNG CHỜ ĐỢI NHAU

Đào Tm
www.ttv-ebook.com

Chương 6

Không nói

- Anh

Anh

Anh

g/ i

Anh

- Anh

Anh

Anh

g/

- Anh

Anh

Anh

Anh

Anh

Anh

Anh

Anh

g/

Anh

-**សំនុំស្បែក**

សំនុំស្បែកស្បែក

ស្បែក

សំនុំស្បែក

សំនុំស្បែកស្បែក

សំនុំស្បែកស្បែក

សំនុំស្បែកស្បែក

ស្បែក

សំនុំ

-**សំនុំស្បែក**

សំនុំស្បែក

ស្បែក

ស្បែក

សំនុំ

-**សំនុំស្បែក**

សំនុំស្បែក

,សំនុំស្បែក

សំនុំ

សំនុំស្បែក

សំនុំស្បែកស្បែក

សំនុំ

-**សំនុំស្បែក**

សំនុំស្បែក

សំនុំស្បែកស្បែក

-**សំនុំស្បែក**

-**សំនុំស្បែក**

សំនុំស្បែកស្បែក

សំនុំ

សំនុំស្បែក

-**សំនុំស្បែក**

~~hiệu ứng~~

~~hiệu ứng~~

hiệu

~~hiệu ứng~~

B

~~hiệu ứng~~

~~hiệu ứng~~

~~hiệu ứng~~

~~hiệu ứng~~

hiệu

~~hiệu~~

hiệu/ hiệu ứng

hiệu

~~hiệu ứng~~

~~hiệu ứng~~

~~hiệu/~~

ia

~~hiệu ứng~~

~~hiệu~~

~~hiệu ứng~~

hiệu/ hiệu ứng

~~hiệu~~

~~hiệu/~~

!

~~phân tích~~

đ

phân

~~phân~~

~~phân tích~~

đ

phân tích

phân

~~phân tích~~

~~phân tích~~

đ

~~phân~~

ph/ i ph

~~phân tích~~

đ

~~phân~~

~~phân~~

~~phân~~

~~phân~~

~~phân~~

ph

~~phân~~

~~phân~~

-အ

၇/ ဝိသုဒ္ဓိဝိသုဒ္ဓိ

၇၀

အာရုံအာရုံ

၇၀

၇/ ဝိသုဒ္ဓိ

ဝိသုဒ္ဓိ

-အာရုံ

၇/ ဝိသုဒ္ဓိ

-၇

အာရုံအာရုံ

အာရုံ

, အာရုံ

အာရုံအာရုံ

အာရုံအာရုံ

အာရုံ

-အာရုံ

-၇

၇/ ဝိသုဒ္ဓိ

၇/ ဝိသုဒ္ဓိ

၇/ ဝိသုဒ္ဓိ

ဝိသုဒ္ဓိ

၇

-အာရုံ

အာရုံအာရုံ

အာရုံ

၇/ ဝိသုဒ္ဓိ

ဝိသုဒ္ဓိ

အာရုံအာရုံ

អញ្ជើញ
ឯកសារ

-អង្គ

អង្គការ
សហប្រតិបត្តិការ
សហប្រតិបត្តិការ
សហប្រតិបត្តិការ

-សហប្រតិបត្តិការ

-សហប្រតិបត្តិការ

សហប្រតិបត្តិការ

-សហប្រតិបត្តិការ

-សហប្រតិបត្តិការ
សហប្រតិបត្តិការ

សហប្រតិបត្តិការ

សហប្រតិបត្តិការ
សហប្រតិបត្តិការ
សហប្រតិបត្តិការ
សហប្រតិបត្តិការ

-សហប្រតិបត្តិការ
សហប្រតិបត្តិការ

-សហប្រតិបត្តិការ
សហប្រតិបត្តិការ

-សហប្រតិបត្តិការ
សហប្រតិបត្តិការ

សហប្រតិបត្តិការ
សហប្រតិបត្តិការ

~~Đường~~
~~đường~~
~~đường~~

~~Đường~~

~~Đường~~

~~Đường~~

~~Đường~~
~~đường~~

~~Đường~~
~~đường~~
~~đường~~

~~Đường~~

~~Đường~~

~~Đường~~

~~Đường~~

~~Đường~~
~~Đường~~

~~Đường~~
~~đường~~

~~Đường~~

~~Đường~~

~~Đường~~

~~Đường~~

~~Đường~~

~~Đường~~

ឆ្នាំចំណាត់ថ្នាក់
៥៦

ឈ្មោះសិស្ស
ឈ្មោះសិស្ស
ឈ្មោះសិស្ស
ឈ្មោះសិស្ស
ឈ្មោះសិស្ស
ឈ្មោះសិស្ស
ឈ្មោះសិស្ស

ឆ្នាំចំណាត់ថ្នាក់
៥៦

ឈ្មោះសិស្ស
៥៦

ឈ្មោះសិស្ស

ឈ្មោះសិស្ស
៥៦

ឈ្មោះសិស្ស

ឈ្មោះសិស្ស , ៥៦

ឈ្មោះសិស្ស

ឈ្មោះសិស្ស

ឈ្មោះសិស្ស
ឈ្មោះសិស្ស

ឈ្មោះសិស្ស

ឈ្មោះសិស្ស
ឈ្មោះសិស្ស

អង្គ

~~អង្គប្រឹក្សា~~
~~អង្គប្រឹក្សា~~

, អង្គ

អង្គ

~~អង្គប្រឹក្សា~~
~~អង្គប្រឹក្សា~~
៩

~~អង្គប្រឹក្សា~~

~~អង្គ~~ , អង្គប្រឹក្សា
អង្គ

~~អង្គប្រឹក្សា~~

~~អង្គប្រឹក្សា~~
~~អង្គប្រឹក្សា~~

អង្គ

~~អង្គ~~

~~អង្គប្រឹក្សា~~

អង្គ

~~អង្គប្រឹក្សា~~
៩

~~អង្គប្រឹក្សា~~

~~អង្គប្រឹក្សា~~
៨

~~អង្គប្រឹក្សា~~

~~đi~~đi

đi

~~đi~~đi

đi

~~đi~~đi

đi

~~đi~~đi

đi

~~đi~~đi

đi

đi

~~đi~~đi

~~đi~~đi

~~đi~~đi

~~đi~~đi

~~đi~~đi

~~đi~~đi

~~đi~~đi

~~đi~~đi

đi

~~đi~~đi

~~đi~~đi

đi

၁၇-၁၈ နေ့၊ နေ့၊
၁၇

၁၈-၁၉ နေ့၊
၁၈

၁၉

၂၀

၂၁-၂၂ နေ့၊

၂၃

၂၄

၂၅

၂၆-၂၇ နေ့၊

၂၈

၂၉-၃၀ နေ့၊
၃၁

၃၂-၃၃ နေ့၊

၃၄

၃၅

၃၆-၃၇ နေ့၊
၃၈

၃၉

၄၀-၄၁ နေ့၊

~~Đền thờ~~

~~Đền thờ~~

~~Đền thờ~~

~~Đền thờ~~, ~~Đền thờ~~

~~Đền thờ~~

~~Đền thờ~~ i ~~Đền thờ~~

~~Đền thờ~~

~~Đền thờ~~

~~Đền thờ~~

~~Đền thờ~~

~~Đền thờ~~

~~Đền thờ~~

~~Đền thờ~~

~~Đền thờ~~

~~Đền thờ~~

~~Đền thờ~~

~~Đền thờ~~

~~Đền thờ~~

~~Đền thờ~~

~~Đền thờ~~

~~Đền thờ~~

~~Đền thờ~~

~~អង្គការសហប្រជាជាតិ~~
សហប្រជាជាតិ

~~ក្រសួងសេដ្ឋកិច្ច~~
ក្រសួងសេដ្ឋកិច្ច

~~ក្រសួងសេដ្ឋកិច្ច~~
៨

~~ក្រសួងសេដ្ឋកិច្ច~~

~~ក្រសួងសេដ្ឋកិច្ច~~
~~ក្រសួងសេដ្ឋកិច្ច~~
ក្រសួងសេដ្ឋកិច្ច

.០

ក្រសួង

~~ក្រសួងសេដ្ឋកិច្ច~~
៩

~~ក្រសួងសេដ្ឋកិច្ច~~
ក្រសួងសេដ្ឋកិច្ច

ក្រសួង

~~ក្រសួងសេដ្ឋកិច្ច~~
ក្រសួងសេដ្ឋកិច្ច

~~ក្រសួងសេដ្ឋកិច្ច~~
~~ក្រសួងសេដ្ឋកិច្ច~~
ក្រសួង

ក្រសួង

ក្រសួងសេដ្ឋកិច្ច

~~ក្រសួងសេដ្ឋកិច្ច~~

၁၈၁

-ကျွန်းသစ်

၈

-ကျွန်းသစ်

-မိမိ, မိမိ

၈

, မိမိ

. မိမိ

-ကျွန်းသစ်

၈

ကျွန်းသစ်/

i မိမိ

-ကျွန်းသစ်

ကျွန်းသစ်

-ကျွန်းသစ်

ကျွန်းသစ်

ကျွန်းသစ်/ i မိမိ

၈

-ကျွန်းသစ်

ကျွန်းသစ်

၈

ကျွန်းသစ်

-ကျွန်းသစ်

-ကျွန်းသစ်

-၈

Đến đây thì

đã

Đến đây thì

Đến đây thì

Đến đây

Đến đây thì

Đến đây thì

Đến đây thì

Đến đây thì

Đến đây thì

Đến đây

Đến đây thì

Đến đây thì

Đến đây thì

Đến đây thì

Đến đây thì

Đến đây

Đến đây thì

Đến đây thì

Đến đây thì

Đến đây thì

Đến đây

Đến đây thì

Đến đây thì

Đến đây

Đến đây thì

Đến đây thì

Đến đây

- ក្រុមហ៊ុន
សម្រាប់

- ក្រុមហ៊ុន
សម្រាប់

ក្រុមហ៊ុន
សម្រាប់
សម្រាប់
សម្រាប់

. ក្រុមហ៊ុន

- ក្រុមហ៊ុន

- ក្រុមហ៊ុន

ក្រុមហ៊ុន
ក្រុមហ៊ុន
ក្រុមហ៊ុន

- ក្រុមហ៊ុន

ក្រុមហ៊ុន
ក្រុមហ៊ុន

ក្រុមហ៊ុន

- ក្រុមហ៊ុន

ក្រុមហ៊ុន
ក្រុមហ៊ុន
ក្រុមហ៊ុន
ក្រុមហ៊ុន

, ក្រុមហ៊ុន

ក្រុមហ៊ុន

ក្រុមហ៊ុន

- ក្រុមហ៊ុន
ក្រុមហ៊ុន

~~សិល្បៈស្រាវជ្រាវ~~

~~-ទ~~

~~សិល្បៈស្រាវជ្រាវ~~

~~សិល្បៈស្រាវជ្រាវ~~

~~សិល្បៈស្រាវជ្រាវ~~

ផ្ទះ

~~សិល្បៈស្រាវជ្រាវ~~

សិល្បៈស្រាវជ្រាវ

~~សិល្បៈស្រាវជ្រាវ~~

សិល្បៈស្រាវជ្រាវ

សិល្បៈស្រាវជ្រាវ

~~សិល្បៈស្រាវជ្រាវ~~

~~សិល្បៈស្រាវជ្រាវ~~

~~សិល្បៈស្រាវជ្រាវ~~

សិល្បៈស្រាវជ្រាវ

~~សិល្បៈស្រាវជ្រាវ~~

សិល្បៈស្រាវជ្រាវ

~~សិល្បៈស្រាវជ្រាវ~~

~~សិល្បៈស្រាវជ្រាវ~~

~~សិល្បៈស្រាវជ្រាវ~~

~~សិល្បៈស្រាវជ្រាវ~~

សិល្បៈស្រាវជ្រាវ

~~វិញ្ញាណក្ខណ៍~~
~~វិញ្ញាណក្ខណ៍~~
b

~~វិញ្ញាណក្ខណ៍~~
សា វិញ្ញាណក្ខណ៍
~~វិញ្ញាណក្ខណ៍~~
Vi វិញ្ញាណ

~~វិញ្ញាណក្ខណ៍~~
~~វិញ្ញាណក្ខណ៍~~
i

~~វិញ្ញាណក្ខណ៍~~
~~វិញ្ញាណក្ខណ៍~~
សា

~~វិញ្ញាណក្ខណ៍~~
~~វិញ្ញាណក្ខណ៍~~
i

~~វិញ្ញាណក្ខណ៍~~

~~វិញ្ញាណក្ខណ៍~~

~~វិញ្ញាណក្ខណ៍~~

~~វិញ្ញាណក្ខណ៍~~

~~វិញ្ញាណក្ខណ៍~~

~~វិញ្ញាណក្ខណ៍~~
~~វិញ្ញាណក្ខណ៍~~
~~វិញ្ញាណក្ខណ៍~~

~~វិញ្ញាណក្ខណ៍~~
សា

~~- 00000000~~

~~- 000000~~

0000

~~- 0000000000~~

0000000000

0000000000

0000000000

0000000000

0000000000

000000

0000000000

0000000000

0000000000

0000

000000

~~- 0000000000~~

0000000000

0000

~~- 000~~

0000000000

0000000000

Vi

SÂU KHÔNG CHỜ ĐỢI NHAU

Đào Tm
www.ttv-ebook.com

Chương 7

Đ/ i
i
i
i
i

i
Đ/ i
i
i
i

- i
i

- i
i

Đ/ i

- i
i

- i
i

Đ/ i

- i
i
i
i

၀၀၀၀၀၀၀၀/

i၇

-၀၀၀၀၀၀

၇/

i၇၀၀၀၀၀၀

၀၀၀၀၀၀၀၀/

i၇

၀၀၀၀၀၀၀၀

၀၀၀၀၀၀၀၀

၀၀

၇/

i၇၀၀၀၀၀၀

၀၀၀၀၀၀

-၀၀၀၀

၀၀၀၀၀၀၀၀

၇/

i

-၀၀၀

၇/

i၇၀၀၀၀၀၀

၀၀

၀၀၀၀၀၀၀

၀၀၀၀၀၀၀/

၇၀

i၇

-၀၀၀

၇/

i၇၀

-၀၀၀၀၀၀၀၀

၀၀၀

၀၀၀၀

-၀၀၀

-~~ច្បាប់~~
~~ច្បាប់~~

~~ច្បាប់~~

~~ច្បាប់~~

-~~ច្បាប់~~
~~ច្បាប់~~
~~ច្បាប់~~
~~ច្បាប់~~

ច្បាប់/ ច្បាប់

-~~ច្បាប់~~
~~ច្បាប់~~

-~~ច្បាប់~~
~~ច្បាប់~~

-~~ច្បាប់~~

-~~ច្បាប់~~
~~ច្បាប់~~

-~~ច្បាប់~~

ច្បាប់/ ច្បាប់

i

-~~ច្បាប់~~
~~ច្បាប់~~

-~~ច្បាប់~~
~~ច្បាប់~~

~~ច្បាប់~~

ច្បាប់/ ច្បាប់
~~ច្បាប់~~

~~ច្បាប់~~

-ស្រីស្រី

ស្រី

-ស្រី

ស្រី

-ស្រី

ស្រីស្រី

ស្រី

-ស្រីស្រី

ស្រី

-ស្រីស្រី

ស្រី

-ស្រីស្រី

ស្រី

-ស្រីស្រី

ស្រី

ស្រី

-ស្រីស្រី

ស្រី

ស្រី

-ស្រី

ស្រី

ស្រី

-ស្រី

ស្រី

ស្រី

ស្រី

-ស្រីស្រី

ស្រី

—T ấi

—ấi

—ấi

ấi

—ấi

ấi

—ấi

ấi

ấi

—ấi

—ấi

ấi

ấi

—T ấi

, ấi

ấi

ấi

ấi

ấi

—ấi

, ấi

—ấi

ấi

ấi

—ấi

ấi

ấi

-~~ក្រណាត់~~

ក្រណាត់

-~~ក្រណាត់ប្រាក់~~

-~~ក្រណាត់ប្រាក់~~

ក្រណាត់ប្រាក់

ក្រណាត់

-~~ក្រណាត់ប្រាក់~~

ក្រណាត់ប្រាក់

h

ក្រ/ ក្រណាត់

-~~ក្រណាត់ប្រាក់~~

ក

ក្រណាត់ប្រាក់

Vibran ក្រណាត់

ក្រណាត់

i ម៉

-~~ក្រណាត់ប្រាក់~~

ក្រណាត់ប្រាក់

ម៉

ក្រណាត់/

i

-~~ក្រណាត់~~

-~~ក្រណាត់~~

ក្រណាត់/

i ម៉

ក្រណាត់

ក្រណាត់

ក្រណាត់

၁၅/ ဝိသုဒ္ဓိသမ္ပာဒ်
အာရုံသမ္ပာဒ်
သုတ္တန်သမ္ပာဒ်
ဝိသုဒ္ဓိသမ္ပာဒ်
၁၅/ ဝိသုဒ္ဓိသမ္ပာဒ်

၂၆

ဝိသုဒ္ဓိသမ္ပာဒ်
ဝိသုဒ္ဓိသမ္ပာဒ်

၁၅/ ဝိသုဒ္ဓိသမ္ပာဒ်

ဝိသုဒ္ဓိသမ္ပာဒ်

ဝိသုဒ္ဓိသမ္ပာဒ်

ဝိသုဒ္ဓိသမ္ပာဒ်
ဝိသုဒ္ဓိသမ္ပာဒ်

ဝိသုဒ္ဓိသမ္ပာဒ်
ဝိသုဒ္ဓိသမ္ပာဒ်
၁၅/ ဝိသုဒ္ဓိသမ္ပာဒ်

ဝိသုဒ္ဓိသမ္ပာဒ်
ဝိသုဒ္ဓိသမ္ပာဒ်
၁၅/ ဝိသုဒ္ဓိသမ္ပာဒ်

ဝိသုဒ္ဓိသမ္ပာဒ်

ဝိသုဒ္ဓိသမ္ပာဒ်
ဝိသုဒ္ဓိသမ္ပာဒ်
ဝိသုဒ္ဓိသမ္ပာဒ်

၁၅/ ဝိသုဒ္ဓိသမ္ပာဒ်
ဝိသုဒ္ဓိသမ္ပာဒ်
ဝိသုဒ္ဓိသမ္ပာဒ်
ဝိသုဒ္ဓိသမ္ပာဒ်
ဝိသုဒ္ဓိသမ္ပာဒ်

ဝိသုဒ္ဓိသမ္ပာဒ်

ဝိသုဒ္ဓိသမ္ပာဒ်

Đầu tiên

- Thứ hai

- Thứ ba

Thứ tư

- Thứ năm

- Thứ sáu

- Thứ bảy

Thứ tám

Thứ chín

Thứ mười

- Thứ mười một

Thứ mười hai

Thứ mười ba

Thứ mười bốn

- Thứ mười lăm

Thứ mười sáu

- Thứ mười bảy

Thứ mười tám

Thứ mười chín

Thứ hai mươi

- Thứ hai mươi mốt

Thứ hai mươi hai

.Át

Thứ hai mươi ba

~~Đi học~~

a

~~Đi học~~

~~Đi học~~

~~Đi học~~

thà

~~Đi học~~

~~Đi học~~

i ế

~~Đi học~~

đ

~~Đi học~~

~~Đi học~~

~~Đi học~~

~~Đi học~~

đ

~~Đi học~~

i ế

~~Đi học~~

~~Đi học~~

~~Đi học~~

đ

đ

i ế

đ

~~Đi học~~

~~Đi học~~

~~Đi học~~

đ

- អំណាចក្រសួង
ក្រសួង

- អំណាចក្រសួង
ក្រសួង

ក្រ/ គណៈ

- អំណាចក្រសួង

- អំណាចក្រសួង

ក្រ/ អំណាចក្រសួង
ក្រសួងក្រសួង
ក្រសួងក្រសួង
ក្រសួងក្រសួង

អំណាចក្រសួង
ក្រសួងក្រសួង
ក្រសួង

អំណាចក្រសួង
ក្រសួងក្រសួង
ក្រសួងក្រសួង
ក្រសួងក្រសួង
ក្រ/ ក្រសួងក្រសួង
ក្រសួងក្រសួង
ក្រសួងក្រសួង
ក្រ/ ក្រសួង

ក្រសួងក្រសួង
ក្រសួងក្រសួង
ក្រសួងក្រសួង
ក្រសួងក្រសួង
ក្រសួង

ក្រសួងក្រសួង
ក្រសួង

၇/ ဖွဲ့စည်းပုံ
ဖွဲ့စည်းပုံ
မူ

,မူ

၈/ ဖွဲ့စည်းပုံ
ဖွဲ့စည်းပုံ
မူ, ဖွဲ့စည်းပုံ

-မူ

၉/ ဖွဲ့စည်းပုံ
ဖွဲ့စည်းပုံ
မူ

၁၀/ ဖွဲ့စည်းပုံ

-မူ

၁၁/ ဖွဲ့စည်းပုံ
မူ

၁၂/ ဖွဲ့စည်းပုံ
မူ

-မူ

-မူ

၁၃/ ဖွဲ့စည်းပုံ
မူ

-မူ

မူ

၁၄/ ဖွဲ့စည်းပုံ
မူ

~~ပြည်ထောင်စု~~
ပြည်ထောင်စု

~~ရည်ရွယ်ချက်~~

ရည်ရွယ်ချက်

~~အချက်အလက်~~

~~ပြည်ထောင်စု~~
ပြည်ထောင်စု

-၈-

ပြည်ထောင်စု

~~အချက်အလက်~~

~~ပြည်ထောင်စု~~

အချက်အလက်

~~ပြည်ထောင်စု~~
ပြည်ထောင်စု

~~ပြည်ထောင်စု~~
ပြည်ထောင်စု

ပြည်ထောင်စု

~~ပြည်ထောင်စု~~

ပြည်ထောင်စု

~~ပြည်ထောင်စု~~

ပြည်ထောင်စု

-Nữ

Chợ rau
Chợ rau
Chợ rau
Chợ rau
Chợ rau

-Bánh

-Bánh

-Bánh

Bánh

-Bánh

Bánh

-Bánh
Bánh
Bánh

Tên
Tên

Tên
Tên

Tên
Tên
Tên
Tên
Tên
Tên

Tên
Tên

~~Đường~~

Đ

~~Đường~~

~~Đường~~

Đ

~~Đường~~

~~Đường~~

~~Đường~~

Đ

~~Đường~~

Đ

~~Đường~~

~~Đường~~

~~Đường~~

~~Đường~~

Đ

Đ

~~Đường~~

~~Đường~~

Đ

~~Đường~~

Đ

Đ

អង្គជំនុំជម្រះ
សាលាដំបូង
រាជធានីភ្នំពេញ

-សម្រាប់ស្តីពី
ករណីលេខ

២០២២

-១

-ស្តីពី

អង្គជំនុំជម្រះ
សាលាដំបូង
រាជធានីភ្នំពេញ
សាលាដំបូង
រាជធានីភ្នំពេញ
សាលាដំបូង
រាជធានីភ្នំពេញ
សាលាដំបូង
រាជធានីភ្នំពេញ

អង្គជំនុំជម្រះ

-សម្រាប់ស្តីពី
ករណីលេខ

២០២២

-សម្រាប់ស្តីពី
ករណីលេខ

-២

-សម្រាប់ស្តីពី

-៣

អង្គជំនុំជម្រះ
សាលាដំបូង
រាជធានីភ្នំពេញ

ព្រះបាទសីហនុ
ព្រះបាទសីហនុ

- ព្រះបាទសីហនុ
ព្រះបាទសីហនុ

ព្រះ

- ព្រះ

ព្រះ

- ព្រះបាទសីហនុ
ព្រះបាទសីហនុ
ព្រះបាទសីហនុ
ព្រះបាទសីហនុ

ព្រះ

- ព្រះបាទសីហនុ
ព្រះបាទសីហនុ

. ព្រះ

- ព្រះបាទសីហនុ

- ព្រះបាទសីហនុ

ព្រះបាទសីហនុ
ព្រះបាទសីហនុ
ព្រះបាទសីហនុ
ព្រះបាទសីហនុ
ព្រះបាទសីហនុ
ព្រះបាទសីហនុ

ព្រះបាទសីហនុ
ព្រះបាទសីហនុ

ព្រះបាទសីហនុ
ព្រះបាទសីហនុ

ព្រះ

, ព្រះ

Kóu³hā³

Nu³hō³

Cō³hō³

Cō³hō³

Kō³hā³

ĐỪNG ĐỢI ĐỢI KHÔNG CHỜ ĐỢI NHAU

Đầu Ttm
www.ttv-ebook.com

Chương 8

Đầu Ttm
www.ttv-ebook.com

Đầu Ttm
www.ttv-ebook.com

Đầu Ttm
www.ttv-ebook.com

Đầu Ttm

Đầu Ttm
www.ttv-ebook.com

Đầu Ttm
www.ttv-ebook.com

Đầu Ttm
www.ttv-ebook.com

Đầu Ttm
www.ttv-ebook.com

Đầu Ttm
www.ttv-ebook.com

-សំបុត្របង្កើត
ក្នុង ឆ្នាំ ២០២០

ក្នុង ឆ្នាំ ២០២០

-សំបុត្របង្កើត
ក្នុង ឆ្នាំ ២០២០
ក្នុង ឆ្នាំ ២០២០

ក្នុង ឆ្នាំ ២០២០

-សំបុត្របង្កើត
ក្នុង ឆ្នាំ ២០២០
ក្នុង ឆ្នាំ ២០២០
ក្នុង ឆ្នាំ ២០២០

ក្នុង ឆ្នាំ ២០២០

-សំបុត្របង្កើត
ក្នុង ឆ្នាំ ២០២០
ក្នុង ឆ្នាំ ២០២០
ក្នុង ឆ្នាំ ២០២០

ក្នុង ឆ្នាំ ២០២០
ក្នុង ឆ្នាំ ២០២០

ក្នុង ឆ្នាំ ២០២០

-សំបុត្របង្កើត
ក្នុង ឆ្នាំ ២០២០
ក្នុង ឆ្នាំ ២០២០

ក្នុង ឆ្នាំ ២០២០

-សំបុត្របង្កើត
ក្នុង ឆ្នាំ ២០២០
ក្នុង ឆ្នាំ ២០២០

~~ចំណងជំនាញ~~
~~ស្នូល/~~

i

~~ស្នូលស្នូល~~
~~ម្ច~~

~~ស្នូល~~

~~ស្នូល~~

~~ស្នូល/~~
~~ម្ច~~

i ១២

~~ស្នូល~~

~~ស្នូល~~

~~ស្នូល~~

~~ស្នូល/~~ i ៤

~~ស្នូលស្នូល~~
~~ស្នូលស្នូល~~
~~ស្នូលស្នូល~~
~~ស្នូល~~

~~ស្នូលស្នូល~~
~~ស្នូលស្នូល~~
~~ស្នូលស្នូល~~
~~ស្នូលស្នូល~~
~~ស្នូលស្នូល~~
~~ស្នូល/~~ i ២៤

.៩

~~ស្នូល~~

~~ស្នូល~~

~~ស្នូល/~~ i ៤៣

၁၂၂၂-၁၂၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

၁၂၂၃-၁၂၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

၁၂၂၄-၁၂၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

၁၂၂၅-၁၂၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

၁၂၂၆-၁၂၂၇ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

၁၂၂၇-၁၂၂၈ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

၁၂၂၈-၁၂၂၉ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

၁၂၂၉-၁၂၃၀ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

၁၂၃၀-၁၂၃၁ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

၁၂၃၁-၁၂၃၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

၁၂၃၂-၁၂၃၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

၁၂၃၃-၁၂၃၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

၁၂၃၄-၁၂၃၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

၁၂၃၅-၁၂၃၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

gũn

-gũn
gũn/gũn
đ

,gũn

-gũn/
gũn/gũn
gũn/gũn
gũn

i.gũn

-gũn

gũn/gũn

-gũn/gũn
Vi.gũn

gũn

-gũn/gũn
gũn

gũn

-gũn/
gũn/gũn
gũn/gũn
gũn

i.gũn

.gũn

gũn

-gũn/gũn

-gũn/
a

i.gũn

gũn

- ផ្ទាំងក្រចក

ក្នុងក្រុងក្រចក
ផ្ទាំងក្រចក

- ផ្ទាំងក្រចក
ផ្ទាំងក្រចក/
ផ្ទាំងក្រចក

i ផ្ទាំង

ផ្ទាំង

- ផ្ទាំងក្រចក
ផ្ទាំងក្រចក
ផ្ទាំង

- ផ្ទាំង

ផ្ទាំងក្រចក
ផ្ទាំងក្រចក

ផ្ទាំងក្រចក

- ផ្ទាំងក្រចក

- ផ្ទាំងក្រចក/
ផ្ទាំងក្រចក

i ផ្ទាំង

- ផ្ទាំងក្រចក
ផ្ទាំង

ផ្ទាំងក្រចក
ផ្ទាំងក្រចក/
ផ្ទាំងក្រចក
ផ្ទាំងក្រចក
ផ្ទាំងក្រចក/
ផ្ទាំង

i

i ផ្ទាំង

ផ្ទាំងក្រចក

~~၁၂၂၂၂၂၂၂၂၂~~
၁၂၂

၁၂/ ၁၂၂၂၂၂၂၂၂၂
၁၂၂၂၂၂၂၂

~~၁၂၂၂၂၂၂၂၂၂~~
၁၂၂၂၂၂၂၂

~~၁၂၂၂၂၂၂၂၂၂~~
၁၂၂

-၁၂

~~၁၂၂၂၂၂၂၂၂၂~~
၁၂

၁၂၂၂၂၂၂၂၂၂
၁၂/ ၁၂၂၂၂

~~၁၂၂၂၂၂၂၂၂၂~~
၁၂၂၂၂၂၂၂

၁၂၂၂

၁၂၂၂၂၂၂၂၂၂
၁၂/ ၁၂၂၂

~~၁၂၂၂၂၂၂၂၂၂~~
၁၂၂၂၂၂၂၂၂၂
၁၂၂၂၂၂၂၂၂၂
၁၂၂၂၂၂၂၂၂၂

၁၂၂၂၂၂၂၂၂၂
၁၂၂၂၂၂၂၂၂၂
၁၂၂၂

၁၈၈၅/၁၈၈၆

၅၅

၅/

၁၈၈၅/၁၈၈၆

၁၈၈၅/

၁၈၈၅

-၁၈၈၆

၁၈၈၅/၁၈၈၆

-၁၈၈၆/၁၈၈၇

၅

၁၈၈၇

, ၅၅

-၁၈၈၈

၁၈၈၇/၁၈၈၈

Vi

-၁၈၈၉

I

၅/

၁၈၈၉/၁၈၉၀

-၁၈၉၁

-၁၈၉၂

-၁၈၉၃

၁၈၉၃

၁၈၉၃/၁၈၉၄

၁၈၉၃/၁၈၉၄

၁၈၉၃/၁၈၉၄

, ၅၈

၁၈၉၃/၁၈၉၄

၁၈၉၃/၁၈၉၄

၁၈

- វិញ្ញាណក្ខណ៍

គឺជា

- វិញ្ញាណក្ខណ៍

ស្រាប់

គឺជា

- ឲ្យ

- វិញ្ញាណក្ខណ៍

វិញ្ញាណក្ខណ៍

គឺជា

- វិញ្ញាណក្ខណ៍

វិញ្ញាណក្ខណ៍

វិញ្ញាណក្ខណ៍

គឺជា

វិញ្ញាណក្ខណ៍

- វិញ្ញាណក្ខណ៍

ស្រាប់

- វិញ្ញាណក្ខណ៍

ឲ្យ/ វិញ្ញាណក្ខណ៍

- វិញ្ញាណក្ខណ៍

វិញ្ញាណក្ខណ៍

វិញ្ញាណក្ខណ៍

វិញ្ញាណក្ខណ៍

គឺជា

ឲ្យ/ វិញ្ញាណក្ខណ៍

, វិញ្ញាណក្ខណ៍

~~ច្បាប់រដ្ឋ~~

រដ្ឋ

~~រដ្ឋបាល~~

~~រដ្ឋបាល~~

~~រដ្ឋបាល~~

រដ្ឋ/

រដ្ឋបាល

រដ្ឋ

~~រដ្ឋបាល~~

~~រដ្ឋបាល~~

~~រដ្ឋបាល~~

~~រដ្ឋបាល~~

រដ្ឋ/

រដ្ឋ

~~ច្បាប់រដ្ឋ~~

~~រដ្ឋបាល~~

~~រដ្ឋបាល~~

~~ច្បាប់រដ្ឋ~~

រដ្ឋ/

រដ្ឋ

រដ្ឋ

~~ច្បាប់រដ្ឋ~~

~~រដ្ឋបាល~~

រដ្ឋ/

រដ្ឋ

~~រដ្ឋបាល~~

រដ្ឋ

~~ច្បាប់រដ្ឋ~~

រដ្ឋ

រដ្ឋ/

រដ្ឋ

រដ្ឋ

រដ្ឋ

-၁၀၀၀၀

၁၀၀၀၀/

၁၀၀၀

i ၁၀၀၀

၁၀၀၀/

i ၁၀၀

-၁၀၀၀၀၀၀၀

၁၀

၁၀၀

-၁၀၀၀၀၀၀၀၀

၁၀၀၀၀/၁၀၀၀

၁၀၀၀၀၀၀၀

၁၀၀၀၀၀၀၀

၁၀၀

၁၀/

i ၁၀

-၁၀၀၀၀၀၀၀

-၁၀၀၀၀၀၀၀

၁၀၀၀၀၀၀

၁၀၀၀၀၀၀၀

၁၀/

i ၁၀၀၀၀၀၀

၁၀၀၀၀၀၀၀

၁

-၁၀၀၀၀၀၀၀၀

၁၀

၁၀၀၀၀

-၁၀၀၀၀၀၀၀၀

၁၀၀/

၁၀

i ၁၀၀၀၀၀၀

អ្នកបង្កើត

-ឲ្យ

ឲ្យស្រី

អ្នកបង្កើត

ឲ្យ

-ឲ្យ

-ឲ្យ

ឲ្យ

ឲ្យ

-ឲ្យ

ឲ្យ

ឲ្យ

-ឲ្យ

-ឲ្យ

-ឲ្យ

ឲ្យ

ឲ្យ

ឲ្យ

-ឲ្យ

អ្នកបង្កើត

អ្នកបង្កើត

ឲ្យ

-ឲ្យ

ឲ្យ

~~អ្នកប្រឹក្សា~~
~~អ្នកប្រឹក្សា~~
~~ប្រឹក្សា~~

អ្នកប្រឹក្សា

អ្នកប្រឹក្សា

~~អ្នកប្រឹក្សា~~
~~អ្នកប្រឹក្សា~~
~~អ្នកប្រឹក្សា~~

អ្នកប្រឹក្សា

~~អ្នកប្រឹក្សា~~
~~អ្នកប្រឹក្សា~~
~~អ្នកប្រឹក្សា~~
~~អ្នកប្រឹក្សា~~

អ្នកប្រឹក្សា

~~អ្នកប្រឹក្សា~~
~~អ្នកប្រឹក្សា~~
~~អ្នកប្រឹក្សា~~

អ្នកប្រឹក្សា

~~អ្នកប្រឹក្សា~~

~~អ្នកប្រឹក្សា~~
~~អ្នកប្រឹក្សា~~

អ្នកប្រឹក្សា

អ្នកប្រឹក្សា

~~អ្នកប្រឹក្សា~~
~~អ្នកប្រឹក្សា~~

, អ្នកប្រឹក្សា

អ្នកប្រឹក្សា

~~អ្នកប្រឹក្សា~~

၁။ အထွေထွေအကျဉ်းချုပ်
 ၂။ အကျဉ်းချုပ်အကျဉ်းချုပ်
 ၃။ အကျဉ်းချုပ်အကျဉ်းချုပ်
 ၄။ အကျဉ်းချုပ်အကျဉ်းချုပ်
 ၅။ အကျဉ်းချုပ်အကျဉ်းချုပ်

— ॐ

~~Nguyễn Đình Thi~~
Cố vấn

Việt Nam

~~Aspirin~~

ia

~~SECRET~~
T

Giáo viên

一、**論** 論
 二、**論** 論
 三、**論** 論
 四、**論** 論

, **đ**

சுயேந்தி

1. **ĐIỂM ĐÓNG**

i 0401

~~Japan~~

ॐ

idhugtv

i

-ក្រសួង

-ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

-ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

ក្រសួង

-ក្រសួង

ក្រសួង

ស្រុក

- ក្រុង

ស្រុក

ស្រុក

ស្រុក

- ក្រុង

ស្រុក

ស្រុក

- ក្រុង

ស្រុក

ស្រុក

ស្រុក

ស្រុក

ស្រុក

- ក្រុង

- ក្រុង

ស្រុក

- ក្រុង

- ក្រុង

- ក្រុង

ស្រុក

ស្រុក

- ក្រុង

ស្រុក

ស្រុក

ស្រុក

ស្រុក

1862

-1874

1874

, 1874

1874

-1874

1874

1874

1874

1874

1874

1874

1874

SCIENCE

Ère Ttm

tv-ebook.com

Chương 9

átg

~~SECRET~~

Ekobán

ĐỀ THI

QTV

臨

İÇİŞİLERİ BAKANLIĞI

節

~~CONFIDENTIAL~~

~~Đang~~

~~Đang~~

~~Đang~~

~~Đang~~

?

~~Đang~~

~~Đang~~

~~Đang~~

~~Đang~~

~~Đang~~

~~Đang~~

i

~~Đang~~

~~Đang~~

~~Đang~~

~~Đang~~

~~Đang~~

i

~~Đang~~

~~Đang~~

i

~~Đang~~

~~Đang~~

~~Đang~~

~~Đang~~

~~Đang~~

~~Đang~~

~~Đang~~

អង្គជំនុំជម្រះ

- អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

ដើម្បី

អង្គជំនុំជម្រះ

- អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

- អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

- អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

- អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

- អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

នៃ

- អង្គជំនុំជម្រះ

အိတ်

-အိတ်အိတ်

-အိတ်အိတ်

အိတ်အိတ်

အိတ်

အိတ်အိတ်

အိတ်အိတ်

အိတ်အိတ်

အိတ်အိတ်

အိတ်

အိတ်အိတ်

-အိတ်

အိတ်အိတ်

အိတ်အိတ်

အိတ်အိတ်

အိတ်အိတ်

အိတ်အိတ်

-အိတ်အိတ်

အိတ်

-အိတ်အိတ်

-အိတ်

အိတ်

အိတ်အိတ်

အိတ်အိတ်

-အိတ်အိတ်

အိတ်အိတ်

အိတ်အိတ်

-အိတ်အိတ်

အိမ်ထောင်

-အိမ်ထောင်

ပုံစံ

အိမ်ထောင်

ပုံစံ

,အိမ်

အိမ်ထောင်

အိမ်ထောင်

.

ပုံ/ အိမ်ထောင်

အိမ်ထောင်/

အိမ်

အိမ်ထောင်

အိမ်ထောင်

အိမ်ထောင်

အိမ်ထောင်

အိမ်

-အိမ်

?

ပုံ/ အိမ်ထောင်

-အိမ်

အိမ်ထောင်

ပုံ/ အိမ်

-အိမ်

-အိမ်

ပုံ/ အိမ်ထောင်

-အိမ်ထောင်

ပုံ/ အိမ်

~~ស្រីកំពង់~~

~~ស្រីកំពង់~~

~~ស្រីកំពង់~~

បាន

ស្រី/ កំពង់

~~ស្រីកំពង់~~

ដំបូរ

~~ស្រីកំពង់~~

ដំបូរ

ស្រីកំពង់

~~ស្រីកំពង់~~

ស្រីកំពង់

ស្រី

ស្រី/

ស្រី/

ស្រីកំពង់

ស្រី/

ស្រីកំពង់

ដំបូរ

ស្រី/

ស្រី

ស្រី

ស្រីកំពង់

ស្រី

,ស្រី/

ស្រី

ស្រី

ស្រីកំពង់

~~ស្រីកំពង់~~

ស្រី

~~ព្រះបាទសីហនុ~~
ព្រះបាទសីហនុ

~~ព្រះបាទសីហនុ~~
ព្រះបាទសីហនុ

សីហនុ

~~សីហនុ~~

~~សីហនុ~~

~~សីហនុ~~
សីហនុ

~~សីហនុ~~
សីហនុ

~~សីហនុ~~

~~សីហនុ~~
សីហនុ

~~សីហនុ~~

~~សីហនុ~~

~~សីហនុ~~
សីហនុ

~~សីហនុ~~
សីហនុ

សីហនុ

~~សីហនុ~~

~~ក្នុងក្រុង~~
ផ្ទះ , ដូចគ្នា
ផ្ទះ

~~ក្នុងក្រុង~~
ស្រីស្រី
ស្រីស្រី

~~ក្នុងក្រុង~~
ស្រីស្រី

~~ក្នុង~~

~~ក្នុង~~

~~ក្នុងក្រុង~~
ផ្ទះ

~~ក្នុងក្រុង~~

~~ក្នុងក្រុង~~
ផ្ទះ

~~ក្នុងក្រុង~~

~~ក្នុង~~

~~ក្នុងក្រុង~~

~~ក្នុង~~

~~ក្នុងក្រុង~~
ក្នុងក្រុង
ក្នុងក្រុង
ក្នុង

~~ក្នុងក្រុង~~

~~ក្រសួង~~

~~ក្រសួងកសិកម្ម~~

~~ក្រសួងកសិកម្ម~~
~~កសិកម្ម~~

~~ក្រសួងកសិកម្ម~~
~~កសិកម្ម~~

~~ក្រសួងកសិកម្ម~~
~~កសិកម្មកសិកម្ម~~
~~កសិកម្ម~~

~~ក្រសួង~~

~~ក្រសួង~~

~~ក្រសួង~~

~~កសិកម្ម~~

~~ក្រសួងកសិកម្ម~~
~~កសិកម្មកសិកម្ម~~
~~កសិកម្មកសិកម្ម~~

~~កសិកម្មកសិកម្ម/~~
~~កសិកម្ម~~

~~កសិកម្មកសិកម្ម~~

~~កសិកម្មកសិកម្ម~~
~~កសិកម្មកសិកម្ម~~
~~កសិកម្ម~~

~~កសិកម្មកសិកម្ម/~~
~~កសិកម្ម~~

កសិកម្ម

ខែ

អង្គ

-អង្គការស្រុក

អង្គការ/

អង្គការស្រុក

i អង្គការ

-អង្គការស្រុក/

អង្គការស្រុក

អង្គការ/

i អង្គការ

i អង្គការ

អង្គការស្រុក

អង្គការស្រុក

អង្គការស្រុក

អង្គការ

អង្គការ

-អង្គការស្រុក

, អង្គការ

-អង្គការស្រុក/

អង្គការស្រុក

អង្គការ

, អង្គការ/

i អង្គការ

i

អង្គការ

-អង្គការស្រុក/

អង្គការ/

អង្គការ

i អង្គការស្រុក

i អង្គការ

-អង្គការស្រុក/

អង្គការ/

អង្គការ

i អង្គការ

i អង្គការស្រុក

i អង្គការស្រុក

-អង្គការស្រុក

អង្គការស្រុក

អង្គការស្រុក

, អង្គការ

-**ស្រែក**

ស្រែកស្រែក

៨

-**ស្រែក**

ស្រែកស្រែក

៩

ស្រែកស្រែក

ស្រែកស្រែក

ស្រែកស្រែក

-**ស្រែក**

ស្រែកស្រែក

ស្រែកស្រែក

១០

-**ស្រែក**

-**ស្រែក**

-**ស្រែក**

-**ស្រែក**

-**ស្រែកស្រែក**

១

ស្រែកស្រែក

-**ស្រែក**

ស្រែកស្រែក

ស្រែកស្រែក

ស្រែក

ស្រែកស្រែក

ស្រែកស្រែក

ស្រែក

၇/ ဝိသုဒ္ဓိဝိသုဒ္ဓိ
သုဒ္ဓိဝိသုဒ္ဓိ
သုဒ္ဓိ

ဝိသုဒ္ဓိဝိသုဒ္ဓိ
ဝိသုဒ္ဓိ
သုဒ္ဓိဝိသုဒ္ဓိ

၇/ ဝိသုဒ္ဓိဝိသုဒ္ဓိ
သုဒ္ဓိဝိသုဒ္ဓိ
သုဒ္ဓိ

၇/ ဝိသုဒ္ဓိဝိသုဒ္ဓိ
သုဒ္ဓိဝိသုဒ္ဓိ
သုဒ္ဓိ

-ဝိသုဒ္ဓိ

-ဝိသုဒ္ဓိ

ဝိသုဒ္ဓိ

-ဝိသုဒ္ဓိ

ဝိသုဒ္ဓိဝိသုဒ္ဓိ
သုဒ္ဓိ

-ဝိသုဒ္ဓိဝိသုဒ္ဓိ
သုဒ္ဓိ

၇/ ဝိသုဒ္ဓိ

-ဝိသုဒ္ဓိဝိသုဒ္ဓိ
သုဒ္ဓိ

သုဒ္ဓိ/ ဝိသုဒ္ဓိ
သုဒ္ဓိ
သုဒ္ဓိ/ ဝိသုဒ္ဓိ

~~ស្រីក្រមុំ~~

្រ

~~ក្រីក្រ~~

~~ស្រីក្រមុំ~~

~~ស្រីក្រមុំ~~

~~ស្រីក្រមុំ~~

~~ស្រីក្រមុំ~~

~~ស្រីក្រមុំ~~

ស្រីក្រមុំ

~~ស្រីក្រមុំ~~

ស្រីក្រមុំ

~~ស្រីក្រមុំ~~

~~ស្រីក្រមុំ~~

~~ស្រីក្រមុំ~~

~~ស្រីក្រមុំ~~

~~ស្រីក្រមុំ~~

~~ស្រីក្រមុំ~~

~~ស្រីក្រមុំ~~

ស្រីក្រមុំ

~~ស្រីក្រមុំ~~

~~ស្រីក្រមុំ~~

~~ស្រីក្រមុំ~~

ស្រីក្រមុំ

~~ស្រីក្រមុំ~~

~~ស្រីក្រមុំ~~

~~សំណុំ~~

សំណុំសំណុំ
សំណុំ

~~សំណុំសំណុំ/~~
សំណុំសំណុំ

សំណុំសំណុំ
សំណុំសំណុំ
សំណុំសំណុំ
សំណុំ

~~សំណុំសំណុំ~~
៩

៩/ ៩៩៩៩៩៩

សំណុំ

~~សំណុំសំណុំ~~
សំណុំសំណុំ
សំណុំ

សំណុំសំណុំ
សំណុំ

~~សំណុំសំណុំ~~

-៩

~~សំណុំសំណុំ~~

សំណុំសំណុំ
សំណុំសំណុំ

សំណុំសំណុំ

~~ស្រីស្រីស្រី~~

ស្រីស្រី

ស្រី

ស្រីស្រី

ស្រី

~~ស្រីស្រី~~

~~ស្រីស្រី~~

~~ស្រីស្រី~~

~~ស្រី~~

ស្រីស្រី

i

~~ស្រីស្រី~~

ស្រី

ស្រី

ស្រី/ ស្រីស្រី

~~ស្រីស្រី~~

~~ស្រីស្រី~~

ស្រីស្រី

ស្រី/ស្រីស្រី

ស្រីស្រី

ស្រី

ស្រី/ ស្រី

~~ស្រីស្រី~~

ស្រី

~~ស្រីស្រី~~

ស្រី

i ស្រីស្រី

ស្រីស្រី

ចំណែក

ចំណែក

- ឈ្មោះ

ឈ្មោះ

ឈ្មោះ

- ឈ្មោះ

ឈ្មោះ

ឈ្មោះ

ឈ្មោះ

ឈ្មោះ

ឈ្មោះ

ឈ្មោះ

ឈ្មោះ

- ឈ្មោះ

ឈ្មោះ

- ឈ្មោះ

ឈ្មោះ

ឈ្មោះ

- ឈ្មោះ

ឈ្មោះ

ឈ្មោះ

- ឈ្មោះ

ឈ្មោះ

ឈ្មោះ

-ပျဉ်းမိမိ

-အိမ်ကပ်

-ဝါ

ပျဉ်းမိမိ

မာ

-မာ

ပျဉ်းမိမိ

-မာ

မာ

-မာ

-ဝါ

ပျဉ်းမိမိ

-ပျဉ်းမိမိ

-မာ

-မာ

ပျဉ်းမိမိ

ပျဉ်းမိမိ

မာ

-မာ

-မာ

-ဝါ

မာ

, ပျဉ်းမိမိ

ပျဉ်းမိမိ

ပျဉ်းမိမိ

ပျဉ်းမိမိ

ပျဉ်းမိမိ

FPT

Đang tải

Đang tải

Đang tải

Đang tải

Đang tải

Đang tải

Đang tải

Đang tải

Đang tải

Đang tải

Đang tải

Đang tải

Đang tải

Đang tải

Đang tải

Đang tải

Đang tải

Đang tải

Đang tải

Đang tải

Đang tải

Đang tải

Đang tải

Đang tải

Đang tải

Đang tải

-សំបុត្រ

ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច

ĐỪNG ĐỢI NHAU

Đèo Ttm
www.ttv-ebook.com

Chương 10

-Ừ

Đến nhà

-Chị ơi

Ờ

Đến nhà

Đến nhà
Đến nhà
Đến nhà

-Ừ

Đến nhà

Ờ

-Ừ

Đến nhà

Đến nhà

Đến nhà

-Đến nhà

Ờ

Đến nhà

Đến nhà

-**វិសាមញ្ញ**

-**ច្បាប់ស្តីពី**

អន្តរជាតិ

ស្តីពី

-**សីលធម៌**

សីល

ស្តីពី

ស្តីពី

សីល

ស្តីពី

សីល

-**វិទ្យា**

-**ច្បាប់ស្តីពី**

-**អន្តរជាតិ**

ស្តីពី

ស្តីពី

សីល

សីល

-**ច្បាប់ស្តីពី**

សីល

-**វិទ្យា**

សីល

-**វិទ្យា**

អង្គជំនុំជម្រះ
អង្គជំនុំជម្រះ
អង្គជំនុំជម្រះ
អង្គជំនុំជម្រះ
ទី៧ អង្គជំនុំជម្រះ
អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

អង្គជំនុំជម្រះ
អង្គជំនុំជម្រះ
អង្គជំនុំជម្រះ

អង្គជំនុំជម្រះ
អង្គជំនុំជម្រះ
អង្គជំនុំជម្រះ

អង្គជំនុំជម្រះ

អង្គជំនុំជម្រះ
អង្គជំនុំជម្រះ
អង្គជំនុំជម្រះ
អង្គជំនុំជម្រះ

អង្គជំនុំជម្រះ
អង្គជំនុំជម្រះ
អង្គជំនុំជម្រះ

អង្គជំនុំជម្រះ
អង្គជំនុំជម្រះ

សង្គ្រាមក្រហម

សង្គ្រាមក្រហម

ស/ ឡើងវិញសង្គ្រាមក្រហម

សង្គ្រាមក្រហម

សង្គ្រាមក្រហម

សង្គ្រាមក្រហម

សង្គ្រាមក្រហម

សង្គ្រាមក្រហម

សង្គ្រាមក្រហម

សង្គ្រាមក្រហម

សង្គ្រាមក្រហម

សង្គ្រាមក្រហម

សង្គ្រាមក្រហម

សង្គ្រាមក្រហម

-សង្គ្រាមក្រហម

-សង្គ្រាមក្រហម

សង្គ្រាមក្រហម

សង្គ្រាមក្រហម

សង្គ្រាមក្រហម

សង្គ្រាមក្រហម, សង្គ្រាមក្រហម

សង្គ្រាមក្រហម

-សង្គ្រាមក្រហម

សង្គ្រាមក្រហម

, ឆ្នាំ

សង្គ្រាមក្រហម

សង្គ្រាមក្រហម

-សង្គ្រាមក្រហម

-សង្គ្រាមក្រហម

វិញ្ញាណក្ខណ៍
ក្នុងអំឡុងពេល
ដំបូងបំផុត
ក្នុងអំឡុងពេល
ដំបូងបំផុត
ក្នុងអំឡុងពេល
ដំបូងបំផុត

វិញ្ញាណក្ខណ៍
ក្នុងអំឡុងពេល
ដំបូងបំផុត

, ឆ្នាំ

ឆ្នាំ

វិញ្ញាណក្ខណ៍
ក្នុងអំឡុងពេល
ដំបូងបំផុត
ក្នុងអំឡុងពេល
ដំបូងបំផុត

, ឆ្នាំ

ឆ្នាំ

វិញ្ញាណក្ខណ៍
ក្នុងអំឡុងពេល
ដំបូងបំផុត

វិញ្ញាណក្ខណ៍
ក្នុងអំឡុងពេល
ដំបូងបំផុត

ឆ្នាំ

វិញ្ញាណក្ខណ៍
ក្នុងអំឡុងពេល
ដំបូងបំផុត

ឆ្នាំ

វិញ្ញាណក្ខណ៍

.

၀၃၈၆

၀၃၈၇

၀၃၈၈
၀၃၈၉
၀၃၉၀

၀၃၉၁
၀၃၉၂

၀၃၉၃

၀၃၉၄

၀၃၉၅

၀၃၉၆

၀၃၉၇
၀၃၉၈
၀၃၉၉

၀၄၀၀
၀၄၀၁
၀၄၀၂

၀၄၀၃
၀၄၀၄

၀၄၀၅

၀၄၀၆

၀၄၀၇

၀၄၀၈

~~— 國 債 公 債~~

9

၂၀၁၆

အိပ်ယာချိန်

Chết bất ngờ

—Queen

~~CONFIDENTIAL~~

—ပုဂံမင်းပုဂံ

~~Thầy và trò~~

၆

উদ্ভিদ

~~မိမိတို့အား~~

८

Chân

—Điêu Điêu Điêu Điêu Điêu

জীবন

БИБЛИОТЕКА

ਉੱਚ

ආර්ථිකය

HERNÁNDEZ

đồng hành
đồng hành
đồng hành
đồng hành
đồng hành

đồng hành

-đồng hành

đồng hành

-đồng hành

đồng hành

đồng hành, đồng hành
đồng hành.

đồng hành

-đồng hành

đồng hành

-đồng hành

đồng hành

-đồng hành

đồng hành

-đồng hành

đồng hành

-đồng hành

đồng hành
đồng hành
đồng hành

-đồng hành

,đồng hành

đồng hành

អ្នកប្រកាស
ស្តីពីការ

ស្តីពីការ

-ស្តី/

?

-ស្តីពីការ

-ស្តីពីការ

-ស្តីពីការ

ស្តីពីការ

ស្តីពីការ

ស្តីពីការ

-ស្តីពីការ
ស្តីពីការ
ស្តីពីការ

ស្តីពីការ

-ស្តីពីការ

ស្តីពីការ

ស្តីពីការ

-ស្តីពីការ

,ស្តីពីការ

ស្តីពីការ

-ស្តីពីការ
ស្តីពីការ
ស្តីពីការ
ស្តីពីការ
ស្តីពីការ
ស្តីពីការ

ស្តីពីការ

ស្តីពីការ

ស្តីពីការ

~~၅၂၂၆၁၂၁၂~~
~~၁၂၁၂၁၂၁၂~~
~~၁၂၁၂၁၂၁၂~~
~~၁၂၁၂၁၂၁၂~~

၆၁၂/
၁၂၁၂

i ၁၂၁၂

~~၁၂၁၂၁၂၁၂~~

၆၁၂

~~၁၂၁၂၁၂၁၂~~
၁၂၁၂

၆၁၂/ i ၁၂

~~၁၂၁၂၁၂၁၂~~
~~၁၂၁၂၁၂၁၂~~
~~၁၂၁၂၁၂၁၂~~
၁၂

၆၁၂၁၂

~~၁၂~~ ၁၂၁၂ , ၁၂

၁၂၁၂

၆၁၂/
၁၂၁၂၁၂၁၂
၁၂၁၂၁၂၁၂

i ၁၂၁၂

~~၁၂၁၂၁၂၁၂~~
၁၂ , ၁၂၁၂

၆၁၂/
၁၂၁၂၁၂၁၂

i ၁၂၁၂

ផ្កា
ស្រស់

, ច្បាប់

ស្រស់
ស្រស់

ស្រស់

- ក្រុម
ក្រុម
ក្រុម

- ក្រុម

- ក្រុម
ក្រុម

ស្រស់
ស្រស់
ស្រស់
ស្រស់

- ក្រុម

ក្រុម

- ក្រុម
ក្រុម
ក្រុម

, ក្រុម

- ក្រុម

ក្រុម

ក្រុម

- ក្រុម
ក្រុម

, ក្រុម

Phân hủy chất
Hợp chất
đ

Phân hủy chất
Hợp chất

- Phân

Phân hủy chất
Hợp chất
Phân

- Phân

Phân hủy chất

- Phân

Phân hủy chất
Hợp chất

- Phân

Phân hủy chất
Hợp chất

Phân hủy chất
Hợp chất

Phân hủy chất
Hợp chất

Phân hủy chất

- Phân

Thợ thủ công

thợ

- thợ thủ công

Thợ thủ công

thợ

- thợ thủ công

- thợ thủ công

thợ thủ công

- thợ thủ công

- thợ thủ công

thợ

- thợ thủ công

Thợ thủ công

- thợ thủ công

thợ

- thợ thủ công

thợ

- thợ thủ công

- thợ thủ công

- thợ thủ công

- thợ

ប្រធានាធិបតី
អង្គជំនុំជម្រះ
សាលាដំបូង

អង្គជំនុំជម្រះ

- ឯក

សមាជិកសាលាដំបូង

- ចៅហ្វាយសាលាដំបូង

ឯ

- ចៅអធិបតីសាលាដំបូង

ប្រធានអង្គជំនុំជម្រះ
សាលាដំបូង

,a

ប្រធានអង្គជំនុំជម្រះ
សាលាដំបូង
សាលាដំបូង
សាលាដំបូង

សាលាដំបូង

,

- សាលា

ប្រធាន

- ប្រធាន

ប្រធាន

- សមាជិកសាលាដំបូង

ឯ

- សមាជិកសាលាដំបូង

- សាលា

ប្រធាន

-ដំណើរ

-ចំណងជំនាញ

កម្រិតកម្រិត

-វិស័យ,កម្រិត

ដំណើរ

ដំណើរ

-ចំណងជំនាញ

ចំណងជំនាញ
ចំណងជំនាញ
ចំណង

-ចំណង

-ចំណង

កម្រិត

-វិស័យកម្រិត

-ទី

កម្រិត

-ចំណង

-កម្រិត

កម្រិត

កម្រិត

កម្រិត

-កម្រិត

~~Đang làm việc~~

~~Đang làm việc~~

h

~~Kiểm tra~~

~~Kiểm tra~~

~~Đang làm việc~~

~~Đang làm việc~~

~~Đang làm việc~~

~~Đang làm việc~~

~~Đang làm việc~~

~~Đang làm việc~~

h

~~Đang làm việc~~

~~Đang làm việc~~

h

~~Đang làm việc~~

~~Đang làm việc~~

h

~~Kiểm tra~~

~~Kiểm tra~~

~~Kiểm tra~~

~~Đang làm việc~~

~~Đang làm việc~~

h

~~Đang làm việc~~

~~Không~~

~~Không có~~

~~Không có~~
~~Không có~~
~~Không có~~

~~Không~~

~~Không~~

~~Không~~

~~Không có~~
~~Không có~~
~~Không có~~

~~Không~~

~~Không~~

~~Không~~

~~Không~~

~~Không có~~
~~Không có~~
~~Không có~~
~~Không có~~

~~Không~~

~~Không~~

~~Không~~

~~Không~~

~~Không~~

~~Không~~

~~Không~~

T³g³/
T³g³g³g³g³
T³g³g³g³g³/
T³g³g³g³g³g³
T³g³g³g³g³g³g³
T³g³g³g³g³g³g³g³
T³g³/

i³g³g³g³g³

i³g³

i

-T³g³/

i

T³/ i³g³g³g³g³

-T³g³

T³g³/
T³g³g³/
T³g³g³g³g³

i³g³g³

i³g³g³

-T³g³

T³g³g³g³g³

-T³g³

T³g³g³g³g³g³
T³g³g³g³g³g³g³
T³g³g³g³g³g³g³g³

T³g³g³g³g³g³g³

T³g³

-T³g³g³g³g³

T³g³

T³g³

-T³g³g³g³g³

~~ស្រីស្រី~~

~~ស្រីស្រី~~

~~ស្រី~~

~~ស្រីស្រី~~

~~ស្រីស្រី~~

~~ស្រីស្រី~~

~~ស្រី~~

ស្រីស្រី

~~ស្រីស្រី~~

~~ស្រីស្រី~~

~~ស្រី~~

~~ស្រីស្រី~~

~~ស្រី~~

~~ស្រីស្រី~~

~~ស្រីស្រី~~

~~ស្រីស្រី~~

~~ស្រីស្រី~~

~~ស្រីស្រី~~

~~ស្រីស្រី~~

~~ស្រី~~